

# លោកស៊ីមាស

## LES PAROLES D'OR



លោកស៊ីមាស

PB.....2013.....

ស្រាវជ្រាវចងក្រងដោយ

ហុន-គិមស៊ា

អតិថជនក្រោមប្រព័ន្ធសាស្ត្រអប់រំអង្គរសារណា



លោកស្រី ស៊ិមាល 00024925

LES PAROLES D'OR



ស៊ិមាល នៃពេជ្យ នៃបិទិយាព



ព.ស ២៥៤៧

គ.ស ១៩៧៣

ក្រុងសម្បិត

មានចំណែកអាមេរិក ៦១

នាមពេកបានកុន្តសុរីយា

ភ្នំពេញ

## សេចក្តីថ្លែងក្រុងប្រព័ន្ធអនុញ្ញាត

អុនិះសម្រចចិត្តជីសិលសៀវភៅគោរផែលមានតម្លៃ យក  
ទៅក្នុងទូ មិត្តអ្នកអាមេរិកបានពិចារណាអាមេរិកទេ: ១

បុគ្គលិនមេដូច្នោះទេ សូមជាបាយបុគ្គលិនដែរ ហណ្តា  
ការប្រព្រឹលពីចាស់មកដើម្បីទាំងនេះ តើជាសាកស្មាយនៃពេលវេលា  
បង្ហាញឲ្យយើងចាត់មួយកំពុងគេលូតលាស់ ប្រជុំដូចនេះកុង  
សាកលលោកវិធី ។ ដែលកំបាយរបស់បុគ្គលិនកំពុងគេតែទី៖  
ឡើងនៅក្នុងសេសិយាម ឬសំគាល់ថ្វីក្រាយ ។ ហណ្តា  
ពាក្យចេរ្រៀងបំពេរក្នុង នៅក្រាយដំបូលផ្ទះស្តីក ហណ្តាតាក្យ  
ចេរ្រៀងអាមិយប្រកកៅនៅក្រាយមនីព្រះនេះពួរក្នុងការកំ

ពេជមកវំលីកក្នុងចោរដៃអស់ត្រាណីកយើង នៅស្មាត់ដាតិ ។

ឯធមិត្តក្រុងស្ត្រីទេ ! បណ្តាលស្រាប់មនុស្សដែលក្រោយ  
នេះ នៅថ្ងៃណាមួយមិត្តភាពមិនស្ថាល់ជំនាយដូច មិនដឹងជំនាយដូច  
មានឡុខាន់ពាក្យណាមួយ ពីត្រារ៉ែន្ទេត្តមួយឯមិត្តនៅក្នុងវិវាទដូច  
ដូច តូអស់នៅហើយ មិត្តនឹងមិនដឹងគេបុរុយកិន្យារយ៉ាងណាមួយ  
ពីត្រារ៉ែន្ទេត្តការដោយលំបាក ។ បើផ្តើមឯត្តត្រូយេប់ចា មិត្តមិនអាចចាក  
តុតិលក្ខណៈបានដាតិពានទេ ។

ការឃើញពីរោង នៅក្នុងក្នុងស្រែរករណ៍ គឺជាការឃើញដូចជា  
គំនិត ឬសំបុត្របុរុសយើងគេនៅក្នុងពិភពលោក ។ យើងកំស្មាន  
ជាសម្រួល់រោង មានគារប្រប្រលប់ច្រើនខាងសម្រាប់ បើផ្តើ  
សម្រួល់រោង បុត្របុរុសយើងកំមានគំនិតត្រូវប្រើប្រាស់ដែរ  
ដែលកន្លែងប្រើប្រាស់ដូចមកហើយកំពើនៅក្នុងដែរ គេចូលដែល ។

ហេតុផ្ទេះក្នុងស្រែរករណ៍ មិត្តគ្រឿនិសលិសទុក្ខុងទុក្ខុងត្រូសរាយ  
ដើម្បីដោរស្មារិយ៍សល់បុត្របុរុសយើង ដែលបានគិតគុទ្ទទុកទុក  
យើងដ្ឋុកខាងគំនិត » ។

ពាំងល្អា , ថ្ងៃ ១៨-៦-៣៣

ហុង-តិចស៊ា

## សំដីមាន់

### LES PAROLES D'OR

ត្រូវខាត់ហើយបើចេរិយាបនុស្សទៀត ដើម្បីដឹងអីដឹងអី ដើម្បី  
ដើម្បីធ្វើឯកសារ ដើម្បីបញ្ជាផ្ទាល់ការដឹងគុណាមួយដល់មនុស្ស  
ពីមុនាមកដែលបានបង្កើតឡើង ។

Pour témoigner notre reconnaissance aux mille générations qui nous ont fait gradulement ce que nous sommes , il faut perfectionner la nature humaine en nous et autour de nous .

ADDISON

ធម្មត្រទេសថ្មីយចំពោះបនុស្សដែលប្រកាសប្រាប់គោះ : ត្រូវ  
គេកែប្រកាសាមួយបានណាមួយឡើង ។ ការពិតិត្តគោរកម្រោចាយ  
បង្កើតសាមួយនឹងពាក្យសំខី តែលទួលិរិយា គឺជួនចេះបង្កើតជាមួយនឹងគំនិតគេឡើយ ។

Défiez — Vous des gens qui déclarent qu'il faut renouveler la langue , c'est qu'il cherchent à produire , avec des mots , les effets qu'ils ne savent pas produire avec des idées .

AUGUSTIN

ធម្មកំស្មានោះ មនុស្សយើងដល់ពេលស្អាប់ខេបដាក់ទាន់ធ្វើអំ  
ណោរយដល់គេ ; ដើមីយាយមួយចំទៅ មនុស្សស្ថិយាយជិតស្អាប់ទៅ  
ហើយយកទ្រព្យគេមកធ្វើអំណោរយជាដាកេដឹងយកទ្រព្យផ្ទាល់ខ្លួនឯង។

Ne différez pas vos dons jusqu'à l'articles de la mort ; car , à proprement parler , un mourant donne le bien d'autrui et non le sien .

BACON

សេចក្តីកំណាង់របស់សតុកម្មាយចំពោះក្នុងថា ពីជាកំហែស  
មួយដែលមិនអាចអភិវឌ្ឍនៅទៅ ។ កំហែសនោះវានំឡើងទៅលើ  
សម្រេច; នំឡើងទៅគ្នា, នំឡើងទៅបាកប្រាស់ , នំឡើង  
ចង់មិត្តភក្តិនឹងបន្ទូលឱ្យអារក្រក់ ។ កាលណាក្នុងដំឡើងមានលូយ  
កាត់, វាទៅជាផាណារានេសសុចាយផ្តើលដ្ឋាលុយខ្ពស់ខ្ពាត នៅជាប់  
ផ្លាស្រែក្នុងសហគ្រប់ ។ ឥឡូវត្រូវនេះ ការកូលកិរិយាយកន្លែងនៃពួក  
ម្មាយចំពោះក្នុងគ្រប់ប្រើប្រាស់គ្នាប់ទេ គ្រប់ក្នុងអំណែងចំឡើងជាបានជាបងក្រាលូយ ។

L'avarice des pères ou des mères envers leurs enfants est un vice inexcusable. Elle les décourage, les avilit, les excite à tromper, les porte à fréquenter de mauvaises compagnies. Puis, quand ils sont une fois maître de leur bien ils donnent dans la crapule ou dans un luxe outré et se jettent dans des dépenses excessives qui les ruinent en peu de temps. La conduite la plus judicieuse que les pères et les mères puissent tenir à cet égard envers leurs enfants, c'est de retenir avec plus de soin leur autorité naturelle que leur bourse.

#### BACON

គិតលប្បយោធនឹងគួចគាថទេទេហើយ ដែលវានំឡើងចំព្រោះ ពីគ្រោះរាយកដល់ក្រៀកញ្ចាប់ ជាដោនិតលប្បយោធនឹងដែលវាកំប្រើបានដល់ ។

Ce sont les gains légers qui rendent la bourse pesante; car les petits gains reviennent souvent, au lieu que les grands arrivent rarement.

ទន្លកុងករណីខ្លះនៅដីវិតមនុស្ស គេអាចប្រាំពាន់តែមិត្តសំ-  
ឡ្ងាច្រួលសៀវភៅជីតុត្រ ។ ពាក្យសំដើលូងលោយធ្វើឲ្យដំ  
ពោកាត់តែលីចាប់ខែ ហើយមន្ទាល្យទៅការសុជប្រាប់ខែ ។

En certaines circonstances de la vie on ne peut  
que sentir son ami près de soi. La consolation  
parlée aigrit la plaie, elle en revèle la profondeur.

ទៅកុងករណីខ្លះនៅដីវិតមនុស្ស ស្មោះ ត្រង់ មានសភាពភីថ្មា  
ណាស់ ។

Le visage d'un homme chaste a je ne sais quoi  
de radieux.

មនុស្សយើងបទិចឆ្លង ។ ត្រូវយានទស្សន៍អង្គភាស់វាងការ  
ឲ្យនឹងការអារក្រក់ ។ ពីស្អែន៖ នេះមក, មនុស្សអាចមើលយើង  
ច្បាស់ទៅយើងបុគ្គលោម នឹង ចិយាគាំដុំ បុគ្គរាយនៃអាចមាន  
ចិយាបេក្ខយក្តានយក្តិតមិ ។ ហើយកិចចាបមានយក្តិតមិហើយ  
គ្មានម៉ោង ។

Il faut que le monde s'élève peu à peu à une  
conception supérieure du bien et du mal. De là,  
il verra clairement qu'il y a de petites et grandes  
morales, mais qu'il n'y a pas de morale sans  
justices, sans pitié.

#### BATAILLE.

មិត្តភាពប្រព័បាននឹងដើមបើយើដែលដុំលូជានិច្ច, រាជីប  
ពីមានផ្ទា រាយនៃផ្ទៃតុត្រ ។

L'amitié ressemble à ces arbres toujours verts  
qui portent à la fois des fleurs et des fruits.

JACQUES HENRI

មនុស្សត្រីមិនចាំបាច់ទេទៀតមូកប្រាស់ទេ, បើទៀតបើការ  
យោបាយលើវា រាប់បង្គុចជាមិនទាន់គ្រប់គ្រាន់ បើត្រូវមិនបានបើក  
ខ្លួនរាយការឡើងដំឡើងទិន្នន័យនៃភ្នាក់ពាណិជ្ជកម្មរបស់ខ្លួន  
សិល្បៈ ឥឡូវគឺជាការបន្ទូលឲ្យគ្រប់ដល់ដីភ្នាក់ខ្លួននៃឯធម្មតា  
និងកិត្តិយសគឺជាការបន្ទូលឲ្យគ្រប់ដល់ក្រមច្បាប់ ។

Une femme n'a pas besoin d'être savante, mais il me semble qu'elle de meure incomplète si elle n'a pas l'âme ouverte à toutes les nobles et pures émotions de l'art, l'art, ce sublime supplément à la vie, comme l'honneur est le magnifique supplément aux lois ».

BOURGET.

មនុស្សយើងស្រីតទៅដែរសំគាល់ កែតមកដោយសាមានជាតិ  
ពីកំណើនអូនេះ ហើយទេនេះបានជាមានស្អាតស្អាយទៅមួយមាត់ ។

Presque tous les hommes naissent avec certaines prédispositions dont leur physionomie porte l'empreinte.

SAVARIN.

យើងត្រូវការធម្មតាកំណើនបិយបន្ទស្សន៍ដើម្បីដែលកំពុងទៅ  
ប្រើដើរការដោយស្អាត់ស្រួល លាត្រក្រប់អង្គភ័ន្ធនៅបណ្តេស់  
ខន ។ មកអំពីភាពហ្មតុកិរិយាណិរុស ដោយស្អាត់ស្រួលចិង  
ភាពកំពាំងនេះហើយ ដើម្បីសាកលលោកចេះគេដើរឡើងទៀត  
ធម្មនាមបាន ។

Que ne daigne-t-on regarder ceux qui tra-  
vaillent en silence, tendent tous les ressorts de  
leur énergie ! c'est par cet héroïsme, silencieux et  
discret, que le monde continue et résiste.

BRULAT.

យើងនឹងសស្ថាតបីយុទ្ធផ្លាចិត្តទាំង ។ បុននឹងបំពេញកិច្ចភាពឱ្យ  
ឲ្យសម្បត្រជូនដែល គេឱ្យអាចធ្វាន់ចោលកណើយកិច្ចខែស់  
យើងទេ ទោះបិកកណើយកិច្ចទោះយ៉ាងណាក់ដោយ ។

Soyons toujours fermement déterminés à ne  
pas abandonner notre tâche, quelle qu'elle soit,  
avant de l'avoir pleinement achevée

បានពេលខ្លះមនុស្សពាល់កើតិចកិច្ចឯណ៍ដែល គេអាចទិញយាយ  
ទៅ នេះគឺជាការឱ្យយុទ្ធផ្លាចិត្តឱ្យបានដែលដឹងឲ្យច្បាស់លាស់ទាំង ។  
ពើកិច្ចឯណ៍នេះវានំឲ្យបន្ទូលុយស្អាត់ត្រូវសប្តាយចិត្តឯទេ ។

Les méchants font quelquefois de bonnes actions;  
on dirait qu'ils veulent voir s'il est vrai que cela  
fait autant de plaisir aux honnêtes gens.

CHAMFORT

មនុស្សល្អជានេដលខ្លាតរាងនៃទំនួរគេចូល ហើយគោរកពេល ឬចុចានិងលេខូសនេះហើយជាយ ។

Un sot qui a un moment d'esprit étonne et scandalise, comme des chevaux de fiacre au galop.

ការលណាគារគមានតាំងតែ: បណ្តាមទុស្សិទស្សន៍កៅបចិត្ត បំផុត គីជាមទុស្សិសហ្មាយចិត្តបំផុត វីទិកទេដល់ពាក្យភាសា ឬណាជា: « អអូយគ្រាន់បើជាងូយ ដែកត្រាន់បើជាងអអូយ ឬទេ សូស្សាប់រាជ្យគ្រាន់បើជាងរៀងអស់នេះ ។

Quand on soutient que les gens les moins sensibles sont, à tout prendre, les plus heureux, je me rappelle le proverbe indien: « Il vaut mieux être assis que debout, être couché qu'assis; mais il vaut mieux être mort que tout cela ».

អូកណាគ្នានេលក្បណ៍: គិបិនខិនជាមទុស្សិ, នោះគីជាកុទិញ ។

Qui conque n'a pas de caractère n'est pas un homme, c'est une chose.

CHAMFORT

តាំងតរាយលូនលោយនឹងកែក្រកិច្ចការទៅដែល មានពេល ខ្លះតាំងតរាយថ្វាយឱ្យ ឬគ្របាយទាមទារខេសចេដីម្បីព្យាពាលការ បំផ្តាយនោះ, ហើយតាំងតរាយនឹងផ្តល់ទំនួរគេចូល ។

La pensée console de tout et reméde à tout,  
si quelquefois elle vous fait du mal, demandez-  
lui le remède du mal qu'elle vous a fait, elle vous  
le donnera.

បណ្តាច្បាប់នៃការសម្ងាត់ និង ការប្រព័លចុះនៃការសម្ងាត់  
គ្នាអីឡូ ។

Les lois du secret et du dépôt sont les mêmes.

កាលណាគារដែលត្រូវគេសហ្មាយចិត្ត យើងត្រូវដោះស្រាយ ដើម្បី  
ចុះស្សីដែលមិនដឹងអ្វីទៅដឹងអស់ ហើយទេះតែបង្កាប់បញ្ហាយើង  
ទូរបារការដែលយើងបានដឹងចុចហើយ ។

Quand on veut plaire dans le monde il faut  
se résoudre à se laisser apprendre beaucoup de  
choses qu'on sait par des gens qui les ignorent.

មានប្រការពីដែលត្រូវហើកហើនចុះប៉ាប់ ដើម្បីកុំចុះខ្លួន  
យើងទៅនឹងវិតដែលមានភ្លាមអ្នកណាភ្លាមចុះទេះ គឺបណ្តាការបំ-  
ជ្ងាប្បីនៃពេលវេលា និងសេចក្តីអយុត្តិធម៌បស់មនុស្ស ។

Il y a deux choses aux quelle il faut se faire  
sous peine de trouver la vie insupportable : ce sont  
les injures du temps et les injustices des hommes.

បណ្តាចិត្តខ្ពស់ហូសហេតុពេក នានា ទូរមនុស្សម្ងាត់មិនបាន  
ប្រុងបានដឹងអ្វីមនុស្ស គេមិនដែលទៅធ្លាយដោយត្រាក់ទាំង  
ណែនាំ នោះទេ គេយកប្រាក់គិចចុចចុះណូរារៈ ។

Des qualités trop supérieures rendent souvent un homme moins propre à la société: on ne va pas au marché avec des lingots, on y va avec de l'argent ou de la petite monnaie.

‘ អិតម្នលបញ្ញាណ្វាថទេនៅពេលចាប់ផ្តើមទេ: កាលណាក្រសិយសៀវភៅដែលកំវិតហើយ, ក្នុងពេលចាកចោរពីដែនដីខោគេនៅប្រែនេះយើងទៅបំបន់សុវត្ថិភាព ។ ’

Il n'est d'affreux que le commencement du malheur, au comble de l'adversité, on trouve, en s'éloignant de la terre, des régions tranquilles et sereines.

#### CHATEAUBRIANT

ទោះបីតែក្សាត់យើងកំដោយ កំយើងនៅតែសប្តាយករាយ  
ប្រុងជាទិច្ច ហើយកាលណាយើងបានតាំងចិត្តជាមួកសប្តាយហើយ

Même ingrâts, il est doux d'avoir fait des heureux.

ឯកតិចបិញ្ញីប្រឹងប្រុងឲ្យមានគុណសម្បតិដីដី, គេឱ្យដោះ  
សេលិយសិច្ឆ្រូវធនុបាតិខ្លួន ។

Tâchez d'avoir de grandes qualités, on vous passera les mauvaises.

#### CHEMIER

ឯកតិចបិញ្ញីបង្ហាញឲ្យការង្ហាររាងនៃ ឬ ក្រុមប្រាយឲ្យជាង

មនុស្សដែលទៅជាមួយ មិត្តគ្រោះទុកការចេះដីអង្គសំមិត្តជាថ្វី  
កាមួយជាក់ក្នុងហោរពេះអារម្មោះ ហើយកំសកម្មកំឡោមក្រោរ  
បូមួយទៀត គ្រាន់តែទូរទឹកដីដែលមានទាយ្វីភាពនៃហើយ ។

Ne paraîssez jamais ni plus sage ni plus savant que ceux avec qui vous êtes. Portez votre savoir comme votre montre, dans une poche particulière, que vous ne tirez point, et que vous ne faites point sonner uniquement pour nous faire voir que vous en avez une.

CHESTERFIELD

មិនមែនជាមួយនុស្សបញ្ហា ដើម្បីតែមានយោបល់ប្រើប្រាស់បញ្ហា  
និងមិនមែនជាភុត្តមសេវិណ្ឌ ដើម្បីតែមានពលមាលាប្រើប្រាស់  
ទេ ។

On n'est pas un homme d'esprit pour avoir beaucoup d'idées comme on n'est pas un bon général pour avoir beaucoup soldats.

ខ្ញុំដឹងថារាល់ទៅ ព្រលីអនិមួយ ។ ត្រូវប៉ែនលីនិងការសាក  
លង្វេ, តសិនិងធ្វាត់វ្មនីនិង, ក្នុងពេណបន្ទាន់ទីយេ ។ និងមួយ  
គ្មានវិញ្ញាបោមក ។

Je sais bien que chaque âme doit affronter elle-même ses épreuves. combattre et vaincre par elle-même; cependant nous pouvons nous aider les uns les autres.

CHANNING

សេចក្តីផ្តល់សម្រាប់ព្រាករដីជាការប្រងប្រយ័ត្នជានិវត្តន៍រាល់លេច  
គិត្យការនៃមនុស្ស ដែលរស់នៅជីវិត្យយើង ។

La vraie politesse et une attention perpétuelle  
aux besoins de ceux avec lesquels nous vivons.

CHATAM

ទិន្នន័យយ៉ាងធម្មតាប្រាកដហើយលីចាប់តីទៅ មេដីបែមាន  
ពីសកម្មភាពខ្លួនត្រូវបានយោងដ្ឋាន ។ ហើយវានឹងធ្វើឲ្យខ្លួនដែល  
ពួកគេចាំ ។

Une passion vraie et malheureuse est un levain  
empoisonné qui reste au fond de l'âme et qui  
gâterait le pain des anges.

CHATEAU BRIAND



## អូករាយចង្ចាក់ធាស់

---

អាតបាតាល់ទេសច្រោះអី ? ច្រោះល្អតាមៗ ។ ទេ។ . .

អញ្ញយន្យរាយដើមណាស់

---

## LE CONTREBASSISTE

---

Le vieux de là bas n'a  
qu'à se presser ! . . .

## នេខប៉ុងចំខ្លោយក

មិត្តមានដីជូ ទេ . . .

- ... គ្រប់គ្រឿងមានពី ១២.០០០ ទៅ ៣០.០០០ សែក  
ចាប់សំឡួង ។
- ... គ្របាយអនុវត្តមន្ត្រ មាន ២០៥ កន្លែង និង នឹងគូចកាំ ។
- ... មនុស្សយើងមានទីក្រុងមួលត្រកូងមួលយើង ។
- ... ពាត់រៀនយើងមានប្រវិធ ៩៧.
- ... ក្នុងមួលឯណា ៩៨% មួលយើងរាជី (ជិតចា) ចំនួន  
២ លាន កន្លែងដី ។

## DES CHIFFRES ETONNANTS

Savez - vous que . . .

- ... Nos oreilles possèdent 12.000 à 30.000 ondes vibrantes.
- ... Le squelette humain compte 208 pièces osseuses.
- ... Nous produisons un litre de salive par jour.
- ... Notre intestin à 10 mètres de longueur.
- ... Notre cœur effectue 2 millions et demi de pulsations en un an.

## សង្គមគោល

### UN DISCOURS

- Un discours élégant : សង្គមគោល ពីរា  
Un discours électoral : — យោសទាត់ធ្វាត  
Un discours chaleureux : — ចាប់អាយុណុយ  
Un discours amphigorique : — មានចំយិនសមរម្យ  
Un discours diffamatoire : មានចំយសអូយមួលបង្ហាញគេ  
Un discours émouvant : — ស្រដៃ:ស្រដាច  
Un discours pompeux : — ហូសហេតុ (ចម្លក)  
Un discours récriminatoire : — ប្រជុំវេល  
Un discours soporifique : — នាំឱ្យគុញ្ច្រាង  
Un discours véhément : — នាំឱ្យក្រាបាន  
Un discours politique : — នយោបាយ
- 



៤...

ភាពជា អីដឹងខ្លួនសំដូចជាកិនក្រមុប; ទំព័រៗបន្ទូលយុទ្ធដឹងខ្លួន  
កិនក្រមុប តែមិនស្អាត់កៅបចិត្តទេ ។

Les grandeurs sont comme les parfums : Ceux qui les portent ne les sentent quasi pas.

CHRISTINE DE PISAN

ការណាត់គេប្រើមនុស្ស: « ត្រូវស្អាត់ខែនីង » មិនមែន  
សម្រាប់គេបន្ទាបភាពធ្វើនឹងនូវបេស់គេទេ ពីបីនូវដីម្យោរស្អាត់ទេ  
ពេម្យរបស់ខ្លួន ។

Quand on dit à l'homme : « Connais-Toi », Ce n'est pas seulement pour rabaisser son orgueil, c'est aussi pour lui faire savoir ce qu'il vaut.

CICERON

បន្ទូលយុទ្ធមួយខែនីងគឺ ពីដៃពីគមានទេ ពីក្នុងបេរះអ្នក  
គេ ឬទេទិន្នមួយដែលគេបង្ហីចិត្តលាក់ទុក ។

L'homme se déprave dès qu'il a dans le cœur une seule pensée qu'il est constamment forcé de dissimuler.

CONSTANT DE REBECQUE

ការទិញយាយស្តីរសាយនៃមនុស្សភាពខ្លួន គឺមកអំពីការចូលចិត្តទៅស្ម័គ្រប់ជាន់ ។

Il y a beaucoup de gens dont la facilité de parler ne vient que d'une impuissance de se taire.

ដីវិករស់នៅតើមិនអាចធ្វើបានឡើ ហើយត្រូវការសេរាប់ល្អ មួយការដែលត្រូវចង្វាប់ធ្វើ ។

S'il fallait tolérer aux autres tout ce qu'on se permet à soi-même, la vie ne serait plus tenable.

COURTELINE.

ជាការចូលចិត្តទៅស្ម័គ្រប់ជាន់ ក្នុងពេលដែលមិនអាចកូលមនុស្ស ស្ថិតិស្ថាលនៅទីនៅណែនាំ ហើយត្រូវការដែលត្រូវចង្វាប់ឡើ ។

C'est étonnant ce que tu laisseras d'amis dans l'escalier si tu montes du premiers au cinquième!

DURUY

បើមនុស្សម្នាក់អាចធ្វើសង្គមបានមួយណាមួយការធ្វើដែរ ឬក៏  
បង្កើតនូវប្រព័ន្ធស្ថិតិស្ថាលចិត្តទៅស្ម័គ្រប់ជាន់ នៅពេលទៅក្នុង ក្នុងត្រូវបាន  
ក្នុងត្រូវបានយកឱ្យជាកំដោយ ក៏គោរកក្នុងយើងទៅដែលផ្ទះ  
អ្នកទោះដែរ ។

Si un homme peut faire un meilleur discours que les autres ou s'il a inventé un meilleur système pour attraper les souris, même s'il vit dans les bois, le monde entier trouvera le chemin de sa maison.

EMERSON

មានមនុស្សភាគច្រើនពីបាកចិត្តដោយមគិមហាងន អំពីគ្មូ  
នានា តែមិនមែនមកអំពីគ្មូទេទេ ។

Les hommes sont tourmentés par l'opinion qu'ils ont des choses, non par les choses mêmes,

EPICTETE

មិត្តគីរីជួលរករបៀបមួយដោយខ្លួន សម្រាប់ធ្វើដាកឡូង  
ឲ្យរាប់ហើយដើរតាមច្បាប់ទៅក្នុងសង្គមមនុស្ស បុន្ថែ  
តែម្នាក់នឹងកែងកែង ។

Prescris-toi une règle qui te serve de loi et dont tu ne t'écartes jamais, soit au milieu de la société, soit quand tu seras seul avec toi-même.

ចាប់ធ្វើមនុគោលដម្ភនិងឲ្យរាយ គឺការស្វោះរយាយលិនី  
ការប្រកកសន្និទាន ឬបញ្ចប់គិតានចំណេនូវធនមានទី ។

Le commencement de toute vertu, c'est consultation, et délibérations et la fin est perfection, constance. Démosthène . . . .

មានមុនស្សីប្រើធម្មាត់ លួចលោមខ្លួនដំពីការឈិតាប៉ានអូត  
ដែលធ្វើដោយការសង្ឃារយដែលបានទាយទុកមុននៅអារម្មណ៍ទេ។

Que de gens se consolent du malheur des autres par la joie de l'avoir prédit.

មានប្រភពពីនេរដំពើអាក្រកដែលការងាររាជនៃ គ្របាទ  
ធ្វើសរាងឲ្យឆ្លាយពី គណ្តាប្រជាល់នឹងសេចក្តីបារម្មផែនល ។

Les passions tumultueuses et les soucis rongeurs sont deux sources de maux que la sagesse éloigne.

DROZ

គេអាចទៅដែលសេចក្តីសង្ឃារយទៅដោយសារការប្រើ ឬ ប្រើ  
ឬលដោយយកចិត្តទុកដាក់ទុសកម្មដែលរាយនៅទៅ ។

Ce n'est qu'en ramassant soigneusement les miettes du bonheur que l'on arrive à être heureux.

សមត្ថភាពនៃចំណង គឺជាដើមទូទៅត្រីមត្រូវតែម្មយ ដែល  
គេអាចមានទៅក្នុងដីទិន្នន័យ ។ ការពិតគ្នាមុនមានណារដែលក្នុង  
សមត្ថភាពនេះទេ ។

La faculté de désirer est le seul capital sérieux que l'on puisse posséder dans la vie, Il n'y a de riches, en vérité, que ceux qui ne possèdent pas encore.

ចណ្តាករណីយកិច្ចបានរាល់នៃ ដាមួគា ដោយសារការប្រព័  
ធ្វើមនឹងការមាកទេសដែលរាជអង្គភាពរាជមនុស្សនិងមនុស្ស ។

Tous les devoirs se mesurent en général par  
les rapports qui lient les hommes entre eux.

ខើរសកិតិសុកម្មឈូលហស់មនុស្សទៅតាយតែចំនួន នឹងការ  
សហ្ថាយរបស់គេទៅក្នុងដីវិតបីណ្ហាង កើតមជាប្រចាំថ្ងៃនាន  
ដែរ ទៅបីខុសគ្នាក៏ដោយ ។ អ្នកណាមានសេចក្តីសហ្ថាយ  
គឺ តែការរំភ័យទៅដាទូវិសំផុត, គេយល់ឱ្យសហ្ថាយសំ-  
បែមណាស់ទេប្រការដែលអ្នកធ្វើដែលមិនឱ្យ ឬ មិនដែលបាន  
ឱ្យរាល់តែលោះ ចំពោះប្រការនេះ ធម្មជាតិបានធ្វើករណីយ  
គិច្ចប្រចាំថ្ងៃចំពោះស្តីអាយុទេ ។

A mesurer le bonheur des hommes seulement  
par le nombre et la vivacité des plaisirs qu'ils ont  
dans le cours de leur vie peut-être y a-t-il un  
assez grand nombre de conditions assez égales  
quoique fort différentes celui qui a le moins de  
plaisirs les sent plus vivement il en sent une in-  
finité que les autres ne sentent plus ou n'ont  
jamais sentir et à cet égard la nature fait assez  
son devoir de mère commune.

រាយធម្មនទេចំពោះមុជូយស្វោះគ្រង់ ដែលប្រើទ្វាសំណាល់  
បិត្តភាពចាស់ដែលអូគរលក់ទៅហើយ ដើម្បីបាំពេញទំនាក់ប៉ីនដែល  
ធើបនឹងកើតឡើងដូច ។

Il est indigne d'un honnête homme de se servir dès débit d'un amitié qui finit, pour satisfaire une haine qui commence.

FENELON

បណ្តាសគ្រឿនប្រាកដដែលសំនោះជាមួយនឹងយើង យើង  
គឺបាំបាត់តុរៀអស់ពីបេះផ្ទុង ទូនសេចក្តីលោក, សេចក្តីកំណាយរៀ  
នឹងការណូយានិះ នោះយើងនឹងអាចស្វាយទាន់សណ្ឌាយច្បាប់, ការ  
សម្របសម្រល់ដែលជាប្រការអាចប្រគល់គោរកឱ្យស្ថិត សង្គម មនុស្ស;  
មនុស្សនឹងអស់នឹងទោជាមិត្ត ។

Nos véritables ennemis sont avec nous. Déracinons de nos coeurs l'ambitions, l'avarice et la jalouse nous rétablirons l'ordre et l'harmonie qui doivent régner dans la société; tous les hommes seront amis.

បណ្តាសសេចក្តីប្រាជា គឺគ្រាន់តែជាភាគរក្សាលើសំ ដែលកើត  
ឡើងពីមួយគរបល់មនុស្សយកទៅបុង្ញាប្រាសនា បុរីនឹងដោយសារ  
ការមិនយកចិត្តទុកដាក់, យ៉ាវេហើយវាសាក់រាយធម្មនសំរានទៅ  
ឡើត ។

Les souhaits ne sont que des placets que la folie de l'homme présente au destin, et auxquels il fait si peu attention qu'il ne se donne pas la peine de les lire :

FENELON

សេចក្តីសាយរដិជាយទោសព្រៃតនាន់សេចក្តីស្មោហា, ហើយ  
ស្មោហាដិជាសេចក្តីសាយនៅផែនទៀត ។

L'enthousiasme et le lyrisme de l'amour et  
l'amour est l'enthousiasme de la foi :

FIGUIERE

ក្នុងពេលដែលមកចិត្តទឹងគ្រួងសំណាល់អូមូយ ខ្ញុំប្រើបន្ថែមទីក  
យើងជាលុកអ្នកសំទាន ដែលខំសម្រួលឱ្យមិនព្រឹច ។

J'ai souvent pensé à cet œil du mendiant qui  
me fixerait à l'heure où je m'abandonne aux  
jouissances superflues.

ពេលណែនកិជ្ជាបោយអូមូយុអេង្ហុ, ពានជាបេលណែនកា  
វ្ងាសំប្បរជាទិញ្ញ ។

L'heure est un long martyre que l'heure  
renouvelle.

ចិត្តសប្បុរៈស គិជ្ជាអារធស្ថានគីឡូវិសបំផុត ដែលធ្វើជាតាន  
បង្កើតមកចុះយើងប្រើប្រាស់ ដើម្បីយកចុះពានជាយងាយទៀតកាត

សូក្រិតរបស់មនុស្ស ។

Le perfectionnement humain est facile à obtenir, en se servant du plus puissant levier morale que la nature a mis à notre disposition : la Bonté.

FINOT.

បណ្តាញក្បសល់ដែលគ្រប់គេចាត់ថាលី ឬចេះរហ័ប្រព្រម្យបំជាមានអម្ចាស់ខ្លួនទៅវិញ ហើយវាក់អាចរាយសាល្វូបីទុកដាណ្យទៅតាមកាល៖ នេះជម្លឺតា បុន្ណែតបីរាងក្បាញកត់ប្រការណាដែលសម្រម្យបុណ្យាន់ ។

Les louanges refusées savent bien revenir avec plus de force, et il est peut-être aussi modeste de leur laisser leur cours naturel en ne les prenant que pour ce qu'elles valent.

FONTENELLE

ត្រឹមស្ថាកំពុលវាងចិយាសាស្ត្រ នាមដំនឹសពាក្យស្រាកដែលទៅគឺ : « មិត្តមិនគូប្រើដើម្បីបុងបុងឱយឱយដែលមិត្តមិនចែងឈ្មោះ ឬដែង ។ »

Un seul précepte de morale peut tenir lieu de tous les autres : c'est celui-ci « ne fait ni ne dis jamais rien que tu ne veuilles que tout le monde voir et entendre ».

ការថ្មីរសម គឺជាការលាតត្រពាំងបន្ទាល់ ឬការធ្វើតាមនៃ  
គុណធិសន្នឹម ឬជូរសមពិត្យប្រកដ គឺជាការលាតត្រពាំងបន្ទាល់  
ឬជូរសមពាក្យបានសកិដ្ឋាការធ្វើតាម ។ ហើយបណ្តាត់គុណធិ  
សន្នឹមគឺជាកុណាគុណធិដែលធ្វើឲ្យយើងមានប្រយោជន៍ ហើយឲ្យបាន  
ស្ថិតជាមួយនឹងមនុស្សដែលនៅជុំវិញយើងដែង ។

La politesse est l'expression ou l'imitation des vertus sociales : c'en est l'expression, si elle est vraie, et l'imitation si elle est fausse; et les vertus sociales sont celles qui nous rendent utiles et agréables à ceux avec qui nous avons à vivre.

កិត្តិយសគឺជាសុភុមិលទ្ធផ្លូវក្នុងលោកទេ៖ ឯុចគ្នានឹងការ  
ឲ្យយសត្រូវ៖ គឺជាសុភុមិលទ្ធផ្លូវលោកទាយ៖ កិត្តិយសគឺជាការ  
លើកទៅអ្នករាជនវក្សាតកណ្តាលមានអំពើអាណក្រកំមកបេរិចប៉ុន្មោះ ។

Ce qu'est le salut pour l'autre vie, l'honneur  
l'est pour celle-ci : il est la ressource du sage  
dans les disgrâces qui lui arrivent

DUCLOS

---



ទាំងស្បុរាបៀវណាទី

ចុងក្រាយបំផុត

Décidé à combattre  
Jusqu'au bout

### គ្មានលូយត្រូវធិញម ?

— នេះ ! ... មិត្តភ័សតែអើយ ! មើគ្មានលូយមនុស្សមិនអាច  
ធិញអូកកើតឡើ ។

— ហា ! ហា ! មើគ្មានលូយគោគ្រួចខ្លួនគោលគោល ! ។

Ce qu'on ferait sans argent

— Hélas ! « mon pauvre ami , on ne pourrait  
rien faire sans argent :

— Hum ! sans argent on ferait des dettes... .

## ចងចម្រៃន

### UNE CHANSON

- |                            |                     |
|----------------------------|---------------------|
| Une chanson douce :        | ចងចម្រៃន ពីរាង      |
| Une chanson burlesque :    | កំដ្ឋុំ             |
| Une chanson mélancolique : | ប្រយចចិត្តកំសត្វសង់ |
| Une chanson patriotique :  | ប្រជាធិបតេយ្យ       |
| Une chanson agréable :     | ស្ម័គ្រាជាតិ        |
| Une chanson d'amour :      | ពីរាងសុខ្សោយ        |
| Une chanson d' amour :     | ស្ម័គ្រា            |
| Une chanson égrillarde :   | ដែលទាំងស្រីប        |
| Une chanson éternelle :    | ដែលបំភ្លើងនៅនៅ      |
| Une chanson grivoise :     | ចំណែកចំអាស          |
| Une chanson céleste :      | ពីរាងសុខ្សោយ        |
| Une chanson délicieuse :   | មានឱវិជ្ជាស         |
| Une chanson divine :       | ទូទាត់ក្រោយ         |
| Une chanson funèbre :      | ស្រដែ៖ប្រជាធិបតេយ្យ |
| Une chanson héroïque :     | ស្អាយាប់, ក្រុហាន   |
| Une chanson lugubre :      | កំសត់               |

— ៤៨ —

Une chanson nationale :	ចម្លាប់ជាតិ
Une chanson obscène :	សំបើចំអេសចំអាស
Une chanson pathétique :	កំសត់
Une chanson sonore :	ព្រឹងចល្មា
Une chanson grave :	ស្អែក



# ៣...

បន្ទុស្សមិនស្មានក្រដៃទៅដាក់ដាក់ស្មានក្រដៃ ពីដាក់ទុស្ស  
ក្នុងខ្លួនបន្ទុកកំហុសរបស់អ្នកដែល ពីមួចកំហុសរបស់ខ្លួននេះ។  
មនុស្សស្មានក្រដៃ ពីដាក់ទុស្សដែលអ្នកដែលកំហុសរបស់ខ្លួន ហើយ  
ហើយទទួលកំហុសទៅមេដោត។

Les faux honnêtes gens sont ceux qui déguisent leurs fautes aux autres et à eux-mêmes; les vrais honnêtes gens sont ceux qui les connaissent parfaitement et les confessent :

LA ROCHEFOUCAULD

ផ្តល់ទោសដោយកំហើង មិនមែនជាការធោះកំណូកម្បទេ  
គឺជាការសងសឹកទៅវិញ ។

Châtier avec emportement ce n'est pas punir  
c'est se venger :

LAROUSSE ROCHEFORT

បើមិត្តចង់ល្អគេដើរមិត្តថា ជាអ្នកទូទៅ, អ្នកណាម, មិត្តមិនត្រូវ  
ទិញាយអ្នកទាំងអស់ ។

. Voulez-vous qu'on croie du bien de vous,  
n'en dites point :

PASCAL

ឥ ! ត្រូវរាសនា ស្អប់ពេទល់ខ្ញុំ; ពាក្យទេះមទស្សន៍  
កិច្ចិយាយគ្រប់គ្នាឌីអស់គ្រប់ពេទល់នៅ។

Hélas ! C'est le destin qui me hait. Ces paroles  
ont été de tout temps dans la bouche de tous.

LA FONTAINE

មនុស្សការចសាបារតិចូលចិត្តពាក្យបាល ប្រញាប់ប្រញាប់  
ដើម្បីលបួន ដើម្បីលើកដើម្បីជាប់ព្រមចិត្តទេ ឆ្នាពរាងនឹងលាក់  
លើម ចូលចិត្តប្រព័ន្ធដីអំពើដូច្នេយនិងកិត្តិយសនិងសពិសម្បជ្ជាតាំ។

Les méchants sont hardis, trompeurs empres-sés à s'insinuer et à plaire; adroits à dissimuler, prêts à tout faire contre l'honneur et la conscience.

FENELON

ត្រូវសំណាគជាមួយគ្នា តីជាបណ្តាលក្រសួងកម្មាធ តែចាយវាយ  
ធែលជាមួយដើម្បីរាយយដ្ឋានសម្រេច ធែលកំឡើងនោះហើយបាន  
ទំនៃកម្មិតនូវក្រសួងប្រព័ន្ធដែលម្ខាន។

La fortune est souvent comme les femmes riches et dépensières qui ruinent les maisons où elles ont apporté une riche dot.

CHAMFORT.



ឯចសម្រស់ទាំងល្អឈើល, បញ្ញានាំងសង្សាយវិករាយ, ការ  
ក្រាក់ធ្វើលនាំងមាត្រាគតណ្ហា, មានទៅចិត្តលូនទេ ដែលអាចរក្សា  
លើយុជ្ជរាលុក ។

La beauté plait, l'esprit amuse, la sensibilité  
passionne, seule la bonté retient et attache

PETRARQUE

ដីដឹងមិនមែនជាក្នុងទេ, ក្នុកកិច្ចមិនមែនជាដឹងផែ; បុរីណ៍  
ទាំងពីរមួយនេះ គឺនៅទីនេះទេមុន្តុ; អ្នកនានាំងអត្ថរាយដល់ជីង  
កំរាមានត្វិតលមិទណ្ឌដល់ក្នុកផែ ។

Le pied n'est pas l'œil, et l'œil n'est pas le  
pied; mais tous deux sont du corps, et ce qui nuit  
à l'un, nuit à l'autre.

SAINT PAUL

មនុស្សកំណាយ គ្មានធ្វើប្រយោជន៍គូដល់អ្នកណាមខែអស់  
ហើយរាជាសត្វវិលខេមយុខសំរា ។

L'avare n'est bon pour personne, et il est son  
plus grand ennemi à lui-même.

LA BRUYERE



ជាមិត្តជាក់គិរីហើយ ទៅបីមទុស្សទោះធ្វើទាល់ចិត្តយើង  
៩០០ដងក់ដោយ តែដូចមួយយើងមានប្រយោជន៍ម្នាក់ត្រូវប់គ្រាន់  
ហើយ ។

Un ami, c'est un être prêt à déplaire cent fois  
pour être utile une fois.

Mme SWETCLINE

ការអាណលេរ៉ាកោណ្យ ។ មិនអុសណានឹងការសង្គមជាពាយឃ  
មនុស្សស្មោះត្រង់ប្រព័មានបញ្ហា នៃសព្វគ្រឹមទាំងមួយស្មោះ  
យោបល់ហើយកំដាការសង្គមទាត់ចារណាបាយ៉ាង ប្រាប់បញ្ហាកំពង់  
យើងមានសព្វរាយុណ៍ខ្ពស់ខ្ពស់ ។

La lecture de tous les bons livres est comme  
une conversation avec les plus honnêtes gens des  
siècles passés qui en ont été des auteurs et même  
une conversation étudiée en laquelle ils ne "nous  
découvrent que les meilleurs de leurs pensées.

DESCARTES.

គ្រាប់ពេជ្រមានពីមួយៗដែរ គ្រួមមនុស្សកំដ្ឋានៗដែរ ។  
បុន្ទែប្រាប់ពេជ្រមានទំហំ រាក់ រាជាណកេដ្ឋាល្ម ហើយរាជាណកេមួយ  
ជាក់លាក់ច្បាស់លាស បុន្ទែបើសុទិំហំនេះវិញ រានឹងក្រាយទៅ  
ជាតុាណតវិមានអូកណាទិញ្ញូល ។

— ៣៤ —

Il en est de valeur des hommes comme celle des diamants qui, à une certaine mesure de grosseur de pureté, de perfection, ont un prix fixe et marqué, mais qui par delà cette mesure, restent sans prix et ne trouvent point d'acheteurs.

CHAMFORT

ចង់បំភ្លើងអកណាមាត្រាកៅទេោះ គីមីអិនីកទោះដល់អ្នកទោះ  
ហើយ ។

Vouloir oublier quelqu'un, c'est y penser.

មនុស្សរួមទាំងអស់មួយគ្មានរាយក្រឹងសំដី បុន្ថែវសគ្គាត់  
ត្រូវអំពើបុរិណាបាន៖ ។

Tous les hommes sont semblables par les paroles et ce n'est que les actions qui les démontrent différents.

MOLIERE

មាសុជ្ជគ្រាន់នឹងព្រះអាណិគ្បៈ ធ្វើឲ្យក្រុមនេលាយកេរិយាទីឲ្យ  
ឯករាជ្យស្អួល ធ្វើឲ្យព្រលីនមនុស្សឡើងខ្លួន ហើយការតែងតាំងនូស់ទេោះ  
ទៅក បុន្ថែធ្វើឲ្យក្រុមនេលូស្សូរមុខរបាយការ កំការតែចោរការប៉ោះ  
ទៅកដែរ ។

L'or semblable au soleil qui fond la cire et durcit la boue, développe les grandes âmes et rétrécit les mauvais coeurs.

RIVAROL

- ៣៥ -

មិនអាចទៅជាអ្នកចេះខ្លស់យល់ព្រោចនៅទេ      បើយើង  
រួលចិត្តអានតែអ្នកដែលយើងចូលចិត្ត ។

Il est impossible de devenir très instruit si on ne lit que ce qui plaît.

Y. YUBERT

ប្រការអាមេរិកកំពើមិនពាត់រៀលទេ      វាកែតកែឡើងពេញរាយ  
ជាអ្នកគាំទ្វាដែលវាកែតនៅនឹងដំណឹង ដែលតែពេះហេង  
ថោល ។

Le mal n'a pas besoin de culture; il naît sans préparation, comme les ronces dans une terre abandonnée.

LACORDIAIRE

កាលណាមិត្តធម្មបនិងការលំបាកនៅទោ មិត្តប្រើទិន្នន័យ មិត្តប្រើទិន្នន័យ  
អ្នកណាដែលលំបាកនៅទោជាអ្នកប្រើប្រាស់ គំនិតនេះគឺជាទីសម្រាប់  
យ៉ាងល្អិតភាពច្រឡំ ។

Quand vous trouvez malheureux, songer aux plus malheureux que vous; la recette est infaillible

Mme de MAINTENON

— ៣៦ —

មនុស្សគ្នាតារាងវិក្សុកម្មធម៌បែងចាក់ទន្លេហែល  
ខ្លួន ដើម្បីធ្វើឲ្យមនុស្សដែលខ្សោយចាក់ទន្លេនៅក្នុងពីត្តិ។

Le sage devrait changer ses relations tous les six mois, afin de garder ses illusions sur les hommes.

BRULAT

បាននិយាយចេញទ្រាំការណើចាប់ គឺបានលើដោយខ្លួន  
ជាអំពីយ៉ា ។

Parler de ses peines, c'est déjà se consoler.

ALEXANDRE DUMAS PERE

គឺលើវិនិភ័យដោយគេបាននិយាយគឺចន្ទនោះទេ, គឺ  
ប្រើនឹងឯកស្តាយដោយគេបាននិយាយប្រើន ។

On se repent rarement de parler peu très souvent de trop parler.

បណ្តាត់និត្តច្បាស់ដូចនឹងសំណើត្រូវត្រូវដែរ ; ការ  
សន្លាបេកម្មវិញ ហើយលាតគ្រីនុយនឹងក្រោមពីរោងអារិត្តិក ។

Les pensées sont des tapisseries roulées; la conversation les déploie et les expose au grand jour.

THEMISTOCLE

— ៣៧ —

មនុស្សសហ្មាយប្រើបានស្ថារចេះកែវប្រឡទទៅ ដាក់ចូលរាល  
គេចាយទៅតេល្បប្រសើរណាស់ពីព្រោះលើយកាត់ទ្រព្យសម្បត្តិ រាយក  
លើកតមើងទៀតអារក្រក់របស់តែ ។

Les gens heureux ne se corrigeant guère; ils  
croient toujours avoir raison quand la fortune  
soutient leur mauvaise conduite.

LA ROCHE FOUCAULD.

សេចក្តីរសមរាងនៃមួយចូលដ្ឋានធនស្រែមេល នៅឯងជាដាំង  
រួប នានា ចុះមានកម្មសង្គមហើយនៅល្អល្អខ្សោយ ។

La modestie est au mérite ce que les ombres  
sont au tableau; elle donne de la force et du  
relief.

LA BRUYERE.

គ្រប់គ្រងទៅធ្វើឱ្យគុគិនិ ដោយបិទចាំបាច់គឺថែរដល់ការអរ  
គុណ សងគុណភ្លើយ ។

Il faut pratiquer la justice sans en atteindre  
aucune récompense.

SENEQUE

ចិត្តស្មោះគ្រង់ អាចធ្វើបានសេចក្តីល្អប្រើបានដល់គុណដី បើទឹក  
បើគុាទិត្តស្មោះគ្រង់គុាទគុណដីបានមានកម្មទៅមួយនៃអស់ ទោះបី

មនុស្សទេះមានពេលវេលាដីជាមួយ និងមានការងារ ។ បើខ្លួចចិត្ត  
ស្អោះគ្រឹងគេមិនត្រូវដោយទេ ។

La probité peut suppléer à beaucoup d'autre qualités, mais sans elle, aucune qualité n'a de valeur. Il ne faut jamais se fier à ceux qui manquent de probité, quelques talents qu'ils puissent avoir.

**WASHINGTON**

ពេលរោលាតីជាមាសពេជ្រ ចំពោះមនុស្ស ដែលមានអាយុ  
ពេញវេយ , មន្ទាប័មកទៀតពេលរោលានៅ៖ រាជរដ្ឋាភិបាលកំ ,  
ហើយដល់ទៅថាស់ ពេលរោលានៅ៖ រាជគ្រាន់តែដាស្អាត់ទៅ  
ឯង ។

Dans la force de l'âge, les heures sont d'or; plus tard elles ne sont que d'argent, et dans la vieillesse elles ne sont plus que de bronze.

**FRANKLIN**

ដីគិមនុស្ស រានិលដៃដួចកង់រោះមិនចោះលូបំ ដួចលូរឃុំ  
លើង កែកធម្មានជាមួយបន្ទុក្តា អ្នកទេះប្រកបទេដោយកិត្តិយស  
អ្នកខ្ញេះប្រកបទេដោយមាសប្រាកំ អ្នកទេះទៀតកើតមកទីនេះ  
គេដោ ។

— ៣៤ —

La vie, jeu éternel, roulette sans fin, auteur de laquelle se succèdent les générations où les uns jouent leur honneur; les autres, leur or, d'autres leur existence.

D. DUMAS PERE

ការណ្ឌាល់តម្លៃប្រាក់កាស ហើយការធ្វើពលិកម្បប្រាក់កាស  
ដោយសារការកិច្ច ឬដោយសារករណីមានគ្រោះទោះហើយ  
គឺជាតុលាជមិជាក់ស្អែង ។

Connaitre la valeur de l'argent, et de sacrifier toujours, soit au devoir, soit à la délicatesse, c'est une vertu réelle.

SENANCOURT

នៅក្នុងជីវិត មានខ្លួនកម្មប្រឈមយ៉ាង៖ ទោសទិម្យយីការ  
ប្រជុំដែនធសាសនា ; ឪពីរប្រជុំដែនធបេរិមូលាំ ឪប្រជុំដែន  
ធនិងសេចក្តីលូប់ស្រួល ឪប្រជុំដែនធសេចក្តីលូរសាងគ្រប់  
រាប្បូ ។

Il y a quatre sortes de crime: ceux de la première espèce choquent la religion; ceux de la seconde, le mœurs; ceux de la troisième, la tranquillité, ceux de la quatrième, la sécurité des citoyens.

MONTESQUIEU,

បណ្តាឃទុស្សារីយ៉ាទោកុងពេលនៅជាមីថាប់ មិនគីរ  
កំណើកឡើងវិញទោកុងពេលសហ្សាយវិករាយទេ ហើយកុងពេល  
ដែលទាក់មិនត្រូវកំណើកឡើងវិញទេរហូតដែលសហ្សាយវិករាយនោះដែរ ។

Ne parlez pas le souvenir du mal au jour heureux ni le souvenir du bien au jour malheureux.

SACI

ការខ្សោសអេក្រចំពោះអំពើលួយ គឺជាប្រសតល់នៅអំពើអារក្រក់  
ទីនឹងអស់ ការខ្សោសអេក្រចំពោះអំពើអារក្រក់គឺជាប្រសតល់នៅអំពើ  
លួយទីនឹងអស់ ។

La honte du bien est en nous la source de tout mal; la honte du mal est en nous la source de tout bien.

BOURDALOUE

ត្រូវគេស្វែងចំពោះប្រការទាំងបីនាន់ហើយនេះគឺ ចំពោះជីវិកីដ  
ទេ ចំពោះសេចក្តីលួយដែលខ្លួនក្នុងខ្លួនរាលឹងបណ្តាត់ណាក្នុងចិត្ត  
ឡើង ។

Il faut faire la guerre à trois choses : aux maladies du corps, à l'ignorance de l'esprit et aux passions du cœur.

PYTHAGORE

គិមិនរៀនគេទោកុអស់រការបិណ្ឌភាព៖ ហើយត្រូវគេរៀន  
ទោកុងការងារដ្ឋាល់ខ្លួន និងការពិសោធន៍ជាកំលាត់ទោកុងដីវិត  
មនុស្ស ។

On ne s'intruit que par les livres, mais surtout  
par le travail personnel et par la sûre expérience  
de la vie.

MAUVEZIN

មិនត្រូវនិយាយពីរៀងខ្លួនយើងមួយសោះ ទោះបីណ្ហអារក្រក់  
ដោយ អ្នកណាម៉ែនតីជាយទូស្សរការណែនឹង អ្នកណាម៉ែនការពីខ្លួន  
ជាយទូស្សលួច ។

Il ne faut jamais parler de soi ni bien ni en  
mal : celui qui se vante est un orgueilleux, celui  
qui se rabaisse est un sot.

ARISTOTE

បណ្តាលមិត្តយុវជនអូកត្រូវចងចាំទោកុងខ្លួនក្រោម នូវករ  
ចាស់អប់រំត្រូវផលគោលច្រើនគ្នា នំចោមាបញ្ញាក្រោក្រាយ

Les jeunes gens surtout devraient se mettre en  
tête, cette maxime véritable que plus on lit, plus  
on a d'esprit.

R L. D'ARGENSON



## ផ្សេងៗទីមេរោគ

និច្ចបណ្តុះតែ : អេយា ! . . .

និគល់ម៉ឺនម៉ឺន

## RADIOSCOPIE

Le Docteur - Ah ! Ah ! . . .  
des dés ! tousse un peu !

## នីសនិច

កិច្ចការធ្វើឡើងសំខាន់, ពាក្យទិញយាយមិនសំខាន់អ្វីទេ ។  
រាយការតាមគាល់ខែសេដ្ឋកែវ, បើមិត្តភាពរាយទូរលេខ ឡើង  
មិត្តយល់ថា: គោរពពាក្យសំដើរនៅតួនាទីយ៉ាងនេះ។

## DISTINCTION

Les actes sculs comptent, les mots ne comptent pas.

Ça dépend - Si vous avez déjà en voyé un télégramme, vous avez bien dû vous apercevoir que les mots ne comptent pas.

# រូបសម្រេច

## UNE BEAUTE

Une beauté charmante :	រូបសម្រេចពួរទុកដោយស្ថានតិច
Une beauté admirable:	ទាញទីកកចិត្ត
Une beauté angélique :	ផ្សេចទេគា
Une beauté délicate :	ពួរទុកយត្តខ្ពស់
Une beauté farouche	ជាតារក្រាយ
Une beauté enivrante:	ពួរទុកស្រីង
Une beauté ensorcelante	ធ្វើឲ្យមនុស្សលែងខ្សោយ
Une beauté altière:	ធ្វើឲ្យអ្នក
Une beauté remarquable:	ល្អឥម្ភិក
Une beauté surnaturelle :	ឧសធិមគា
Une beauté factice :	ធម្មគា
Une beauté incomparable	ល្អឥតជួយមបាន
Une beauté épanouie:	រូបរាយ
Une beauté féerique:	ល្អឥចទេគា
Une beauté éblouissante :	រលិយរលៀន
Une beauté ieune:	ក្រែងខ្លួន
Une beauté extraordinaire :	ល្អឧសធិមគា

៤...

សេចក្តីសង្គមនូវលាច់ដោតាម

បានឯកជនុស្សនិលសញ្ញាតិ

## L'AMOUR SELON LES TEMPERAMENTS ET LA NATIONALITE

សេចក្តីសង្គមលើមធ្យៀង ដោយរាប់រយចំបារុណ្ឌលាយទៅ  
គាយលក្ខណៈមនុស្សសញ្ញាតិនិងបាន ។

L'amour offre mille caractères selon les na-  
tions et les tempéraments ,

ចំពោះមនុស្សមានសាទ់លាយច្រើន សេចក្តីសង្គមច្រើន  
ថ្វប្រុល ។

Ghez l homme sanguin l amour est volage

ចំពោះមនុស្សយ៉ាងឃុងកោអការ សង្គមទៅជាការសាយហាយ  
គាយកកំហងគ្រួងក្រហាយ ។

Chez l homme bilieux l homme cst fougueux

ចំពោះមនុស្សកាយភាព សង្គមជាលែងងល់និងមិនមិន  
គ្រួងក្រហាយមិនស្ថាយប្រាក់ ។

Chez l homme lymphatique l amour est falot  
sans colère ni prière ,

ស្មោហាចំពោះបានា ដីត្រួងនៅ គេប្រសិទ្ធភាព ដោយរូបរាង និងប៉ុហាការ ដោយសម្រេចក្នុងពីរភាគយុទ្ធដោយពាក្យសម្បិត ដែលត្រួតយាយសរសើរប្រចាំខែ ឬក៏ដោយសារពាក្យបានការណ៍ ឬសំអូកដែល បានា ដោយសាមុទ្ធស្ថាប័ការក្នុងរៀងប្រចាំខែ ហើយមិន ធ្លុគារទៀតដឹង ។

LE FRANÇAIS est orgueilleux, il aime la femme pour sa parure, son plumage, son chic les louanges qu'on lui adresse, la cour qu'on lui fait. Avec ça, despotique, jaloux et inconstant :

ចំពោះអេស្សវាទំល គីតគមានសម្រេចក្នុងស្មោហាប្រចិនណាស់ គេប្រសិទ្ធភាព ប្រព័ន្ធយោងខ្លួនឯងក្នុងដីត្រួងលំ នោះបីស្រីទោះពេមិន ស្ថាប័ការទៀតក៏ដោយ ។ ឬទូទៅដល់កាលណាតេតានៅស្រីទោះ ហើយ គេប្រសិទ្ធភាព ចោលយ៉ាងស្អូល ។

L'ESPAGNOL est passionnée, il aime la femme avec folie tant qu'elle n'a pas en ses faveurs ; quand elle a appartenue, il la quitte avec facilité.

ចំពោះ អង់គ្លេស តេយលំចាប្រព័ន្ធរបស់គេ គីជាត ឬក្នុងឯទិន្នន័យ ឬសំគេ តេចានប្រើបានរឹសសំអិតសំអាមីយកម្ពុជា ។ ស្រីទោះ គីជាសម្បូត្រូវបស់គេដែលដែល អូដែលស្រីទោះមានត្រូវ ទៅលើ នោះហើយដែលហេវចោលម្មានិកា ។

L'ANGLAIS considère sa femme comme sa propriété de même qu'il l'a choisie, elle est à lui et tout d'elle est bien. C'est une associée.

ចំពោះអិតាលី គេយល់ថាសេចក្តីស្មើហា ពីជាចំណុះរបស់  
ជីវិត គេសំនោះដើម្បីស្មើហា ឲ្យស្មើហា ។ គេស្រឡាត្រូងៗ  
ហើយគេស្រឡាត្រូងៗ និងទាំងអស់ ប្រព័ន្ធដឹម្បូយ ។ គេសូន្យគេល្អោះ  
ត្រង់ទាំងអស់ ។

L'ITALIEN vit l'amour et pour l'amour, il aime, il aime toutes les femmes et avec toutes, il est sincère.

ភាគីម៉ែង គីមានការរឿរាយក្នុងសេចក្តីស្មើហា ស្រីរាជៈ  
ចិត្តធមីដោយសារខត្តុកតិ ដោយសារស្មានី ជាផាងដោយសារ  
ខន្ទាត់ណាគ សម្ងាត់ ។

L'Allemand est rêveur, la femme satisfait en lui un besoin d'idéal plus mental que physique.

ចំពោះរូសី សេចក្តីស្មើហាបូលសោះអង្កើយ គីមានស្មើ  
ហា មួនអាលូបីបី ក្រោមាល សារហារហើយយោវារោដង ។

Le Russe est flegmatique, il a des amours violentes, froissières, un peu sauvages.

ចំពោះជនអាសី សេចក្តីស្មើហាគេចចាត់ជាកំរូល ពិភពលោក  
ខ្លួនហើយ កំងើងពិចិន ឃុន ដីចិន ។

L'Orient est le tyrant de l'amour.

មានប្រចិនបែបដើម្បីខ្លោជាតិដែលម្មាក់ ។ តែអាជខ្លោជាតិដែល  
ដោយការពារភាគីដែករាំក្រឹង, លំនៅង ឬ ក៏ដោយសារការព្រឹក  
ទីកន្លឹម ការស្វារប្រាកេហុយើងទ្វាសាថ្មី; ឬការបង្កើតលស្សា  
ហកម្ម. ត្រាក់លើកចំពោះជាតិ មានមនោសគ្គុទទាហ័រថ្មី នៅ  
ស្រឡាញៗអ្នកទទួលបានយើងគឺចងក្រុមចេង ក្រសួងគ្រោសគ្រូមេវីដី  
ធ្លួយខបតុអគ្គ ដាតិលសលីរោចេះស្រឡាញៗត្រា ។

3.— Il y a beaucoup de façons d'être un grand homme. On peut l'être en défendant son pays par les armes; on peut l'être en l'agrandissant par les découvertes de la sciences ou les inventions de l'industrie, on peut l'être en inspirant à ses concitoyens de grands et beaux sentiments en aimant les petits, les faibles, les pauvres, car les petits sont comme les enfants, ils ont besoin qu'on les fortifie, qu'on les élève, qu'on les protège mais avant tout, et plus que tout, ils ont besoin qu'on les aime.

EMILE FAGUET

ពេលខោរាជីយិតណាស់ ចំពោះមនុស្សខ្លួន, ឬទេ  
ជីវិតបស់គេ ខ្លោជាតិវិញ ។

2.— Les jours des oisifs sont longs, leur vie est courte.

PASCAL

អ្នកណាជល្បាលៗសង្ឃឹម គឺធ្វើអ្នកដិតខាងក្រោមនេះ។  
ទាំង ១

— Quiconque est supconneux invite à le trahir.

VOLTAIRE

សតិសម្បជ្ជៈ គឺជាសៀវភៅចិយាយ៉ាអណ្តូរសល ដែល  
យើងគ្រួចអាន និងស្អាតាសាទ្យ ។

— La conscience est le meilleur livre de morale que nous ayons, celui qu'on doit consulter le plus.

PASCAL

មនុស្សទៅសម្បាប់ពេលណែនា គឺពេលណែនាសម្បាប់មនុស្ស  
ទៅទំនេះ ។

— L'homme oisif tue le temps le temps tue l'homme oisif.

CAMMENSON

ប្រើប្រាស់ប្រើប្រាស់ការលេងការណ៍: កិច្ចុបស់រា ដើម្បីទៅវិញ្ញាបាយនូវ  
ការលេងការណ៍យកចិត្តធ្វើជាមនុស្ស ។

— Il faut que l'enfant sache son devoir d'enfant pour pouvoir connaître plus tard son devoir d'homme.

KANT

សៀវភៅ គិតមិន្តិសង. គិតមិន្តិសង្គម. ដើម្បីស្រឡាញ. ដើម្បីសល់សេរី. អនុវត្តន៍អំពេញ ។

— Vivre, c'est savoir, c'est espérer, c'est aimer, c'est admirer, c'est bien faire.

E. RENAN

អយុត្តិធម៌មួយចំពោះមនុស្សបានកំពុងចំ. គោរពមនុស្សគេ ។

Une injustice faite à un seul est une menace faite à tous.

MONTESQUIEU

ក្រុងកែវប្រើការបុនប្រសលប់របស់ខ្លួន, បុនប្រសលប់ណាស់យកសំណើបិទក្នុកយើង ហើយគោរពខ្លួនយើងទៅ: មកវិឃុំ លេរោះដើងគាយគេ ។

Les femmes emploient leur plus fine adresse à vous passer un bandeau sur les yeux; puis elles vous reprochent de trébucher.

PAUL BOURGET

ជីវិកមនុស្សរាយធនាគារ, ហេតុទេសកំស្អាតកំស្អែក; គិតយើងកិច្ចការអូមិយ; ឧប្បគ្គអនុវត្តភាព ។

— La vie est trop courte pour hésiter; sitôt que j'ai pensé une chose, j'exécute.

NAPOLEON Ier

លើយើងគ្របសអត់កណ្តាលបាន នៅពីដំណឹងមិនមែន  
ជំហើយ ។

— Les passions dominées sont vertus.

PASCAL

លើមិនធាប់កញ្ញា មទុស្សុណាតវិសេរីសន្យា  
មទុស្សនោះត្រួតត្រាតានមតិមហាផន និង ពាក្យចចាយអាមាយ, អូច  
មិត្តឃល្ល័យ្យប៉ាប់ អ្នកនោះនឹងត្រួតសាកលលូកដី ។

— Tôt ou tard les hommes qui pensent et  
qui écrivent gouvernent l'opinion et l'opinion,  
comme vous savez, gouverne le monde.

D'ALEMBERT

នាសាកាហាយក្នុងការជីជាន់, បុន្ថែមិនអាយត្តិទ្ធីទៅមែន  
ទាមអារក្សកំពានទេ ។

— Il est aisé de m'opprimer mais difficile  
de m'avilir.

J.J. ROUSSEAU

យេរោទ្ទូចតែនឹងអ្នកមិនលើ គិតុលីសុខលីតាមពិតិត្យាយនៅទៅ  
ចិត្តថ្មីថ្មី និងខ្លួនក្រាលបញ្ហាបាន។

Les apres leçons du malheur ne sont jamais perdues pour un cœur noble et un esprit intelligent.

ALEXANDRE DUMAS PERE

រាប់អាមុនដំសុចជាក្រីងនេះ មិនបីវ្សេនដិតពេក បុរាណ  
ពេកទេ។

Traiter les grands comme le feu: n'en soyez jamais ni trop près, ni trop loin.

DIOGENE

នៅម្យានគំនិតខ្ពស់ក្នុងកំឡុងពេលសំណាយ ដោយលោក  
ដីប្រឈាធផែន កើតុចជាកំនិតខ្ពស់ថ្មីថ្មី ចូលចិត្តកិត្តិយស និង  
ចិនយា ។ បណ្តាកំនិតថោកទាមទេរ៉ាគំនិតខ្ពស់ក្នុងកំឡុងពេលសំណាយ និង  
បានលូយហើយមិនបានបែបមួយកាត់ ។ ប្រភារអាក្រកថោកទាម  
នេះមិនមែនជាបង្កើសរាយទេ មិនមែនជាបង្កើសរាយទេ មិនមែនជាបង្កើសរាយទេ  
សាសនាបាន ។ កាតិមិនមែនមុន្តុផ្លូវ និងជាប្រាក់ ។

Il y a des âmes sales, pétries de boue et d'ordures, éprises du gain et de l'intérêt comme les belles âmes le sont de la gloire et de la vertu, capables d'une seule volupté qui est celle d'acqué-

- ៥៣ -

rir et de ne point perdre. De telles gens ne sont ni parents, ni amis, ni citoyens, ni chrétiens, ni peut-être des hommes : ils sont de l'argent.

LA BRUYERE

បតិមហាជន គឺ ជាក្រុងគ្រួយានីទៅពិភពលោក ។

L'opinion est la reine du monde.

PASCAL

អ្នកណាមិនចេះស្សាប់គឺ មិនចេះទិញយាយ ។

Qui ne sait pas écouter ne sait pas causer.

GIRARDIN



## អ្នកតែងតាំងដី



រាយស្ថរដោចឆ្បាក់មួយ . . .

រាយចឆ្បាក់ក្បាលមទល់

## LE MUSICIEN MYOPE

Marquer le rythme sur le tambour ou...  
Sur la tête du voisin ?

### ធ្វើជាតុរ្យ

ទោះ ! មិត្តជីយ ! មិត្តនឹងធ្វើជីសញ្ញថ្មីទេ ?

មិត្តនឹងទោះណាតានដាតាត់មួតាត់មាត់ ?

— ខ្ញុំជាអ្នកលក់ ពី មួយ គាំងកុងដ្ឋាន៖ ។

— ដើម្បី ! ត្រាន់បើទេ ?

— ត្រាន់បើទេ ! ខ្ញុំលក់សវាន់ប្រឹក្សាសំទោក្ខុងផ្ទះខ្ញុំអស់របីដី  
ទោះហើយ ។

### A TITRE D'EXEMPLE

— Tien ! te voilà ! Que fais-tu donc ?

On ne te voit plus

— Je suis marchand de meubles.

— Ah ! Et ça va ?

— Pas mal ! j'ai déjà vendu les miens.

## មិត្តសំគ្សាយ

### UN AMI

Un ami cordial	:	មិត្តសំគ្សាយ ស្ថិតិស្ថាល
Un ami constant	:	— ចិត្តឱយ
Un ami aimable	:	— ព្រឹមគ្រី
Un ami déloyal	:	— ទូចិនិត
Un ami insupportable	:	— ពិបាកកុមារសជាមួយ
Un ami trompeur	:	— ទោកប្រាស
Un ami affidé	:	— ជាក់លាក់ (ដើរជាក់)
Un ami perfide	:	— មិនស្មោះស្ថិតិ
Un ami sincère	:	— ស្មោះគ្រឿង
Un ami féal	:	— ស្មោះស្ថិតិ
Un ami accommodant	:	— ស្រួលប្រាល - ព្រឹមគ្រី
Un ami affectueux	:	— ជានិស្សុហា
Un ami honorable	:	— គ្មានគារព
Un ami favori	:	— ទូលេច្ចូលចិត្ត
Un ami généreux	:	— ទូលំទូលាយ
Un ami chevaleresque	:	—

៥...

ដើម្បីស្វាល់មនុស្សដើលយើងស្រឡាញ  
**POUR CONNAITRE L'ETRE AIME**

លក្ខណៈប្រការរបស់មនុស្សប្រជាធិបតេយ្យ

Physionomie d'un homme.

ច្រមេះ

ច្រមេះដំបង្ការូន្ទឹងការស្រែមឱ្យស្រែម

ច្រមេះគុច បង្ការូន្ទឹងឱ្យទោសពេញភាពសាប់ផ្តូលច្របាល់ ក្នាក់ដើរ

ច្រមេះខ្សោចបង្ការូន្ទឹងទៅកិច្ចយោរយោ ក្នាការ

NEZ

Un grand nez indique de l'imagination.

Un trop petit nez indique de l'emportement.

Un nez retroussé indique du toupet de la hardiesse.

មាតិ

មាតិដំបង្ការូន្ទឹងការណ៍ឃ្លាកសិរី

មាតិគុចបង្ការូន្ទឹង ទៅកិច្ចប្រើប្រាស់ក្រហាយ

បច្ចុប្បាគតែស្រីដៃ បង្កាញទូទៅ ការសាងហានិយាយរយា

បច្ចុប្បាគតែក្រាស បង្កាញទូទៅការហើយ កាមគុណ

### BOUCHE

La bouche grande indique la gourmandise.

La bouche petite indique caractère pointu.

Les lèvres minces sont l'indice de la cruauté.

Les lèvres grosses sont l'indice de la luxure.

### ចង្ការ

ចង្ការដែលមួនជ្រើនបង្កាញទូទៅមានពល

ចង្ការស្រួលហើយការងមកមុខ បង្កាញទូទៅការមិនរាល់

### MENTON

Le menton long et carré indique l'énergie.

Le menton en galochette retroussé indique l'insouciance.

### ជិះនឹងផែ

ជិះកុចម្រាមដែលស្រួល បង្កាញទូទៅត្រូវសារឡើង

ជាតិដែលក្រាស ម្រាមដែលស្រួល បង្កាញទូទៅ សភាខេត្តិអាណកត

ជិះដែលបង្កាញទូទៅការចោរទាម នឹងអនុលោយ

ជិះគុច បង្កាញទូទៅការហើយដឹងទូទៅ

ជិះដែលបង្កាញទូទៅសភាពអនុលោយ

### PIEDS, MAINS

Les mains petites, doigts effilés indiquent de la race.

Mains trapues, doigts carrés indiquent les mauvais instincts.

Grosses mains indiquent basse extraction.

Les petits pieds indiquent l'élégance.

Les gros pieds indiquent les goûts communs.

### ក្រុក

- ក្រុកចុចហើយក្នុងលាង បង្ហាញឡើកនាមលទាសកម្មភាព
- ក្រុកខ្ចោរឲ្យក បង្ហាញឡើងខ្លះ:

### YEUX

- Petits yeux brillants indiquent la vivacité.
- Les yeux noirs indiquent la volonté.

### ត្រចៀក

ត្រចៀកចុចបង្ហាញឡើស្សាតិ មិនស្វាយាម

ត្រចៀកដំ ហើយស្អែកត្រចៀកឡើងខ្លួស បង្ហាញឡើងចេក  
ចូលចិត្តពើការលើនា

### OREILLES

Les petites oreilles indiquent un esprit prime-sautier.

Les grandes oreilles débordées indiquent la mobilité.

លក្ខណៈប្រកតារមនុស្សស្តី

PHYSIONOMIE D'UNE FEMME

ចម្លោះ

ចម្លោះធំ បង្កាប្រួល សហ្មានដម្លៃ

ចម្លោះតូច បង្កាប្រួល អគ្គទឹកភាព

ចម្លោះខ្ចោះ បង្កាប្រួល ចិត្តស្រាលជាប៉ីង

- Un grand nez indique de la bonté
- Un trop petit nez indique de l'égoïsme.
- Un nez retoussé indique de la légèreté.

មាតាំ

មាតាំធំ បង្កាប្រួល ចិត្តកាយគុណ

មាតាំតូច បង្កាប្រួល ចិត្តកែវិស្សរដ្ឋានការ

បច្ចុមាតំក្រៅដី បង្កាប្រួល ចិត្តមិនលើលិខិតិទិន្នន័យ

បច្ចុមាតំក្រាស់ បង្កាប្រួល ការចូលចិត្តសង្សាយទៅលើហាត់

BOUCHE

La bouche grande indique la sensualité.

La bouche petite indique de la tyrannie.

Les lèvres minces indiquent de la froideur.

Les lèvres grosses indiquent volupté, amour,

## មង្គា

មង្គាដីលើក្រុង បង្គាល្យទី គំនិតចង្វ័យៗ  
មង្គាប្រឈរហើយកោង បង្គាល្យទី ស្មាតីក្នាល់ស្មោះស្ថីត្រូ

## MENTON

Le menton long et carré indique l'esprit étroit.  
Le menton en galochette retroussé indique  
l'esprit volontaire.

## ផិត នឹង ដើង

ផិតចម្លាយដីស្រួច បង្គាល្យទី ត្រួតលួងអេស់  
បាតិដែក្រាសម្រាយដីស្រួច បង្គាល្យទី សការកិចិនូល  
ផិត បង្គាល្យទី សេចក្តីយោរយោរ ឲ្យជាតិ  
ដើងគួច បង្គាល្យទី ការអន់ខ្សោយ  
ដើងចាំ បង្គាល្យទី ការចូលចិត្ត អំពើផ្ទៃសង្គាសាលា

## PIEDS - MAINS

- Les mains petites, doigts effilés indiquent de la race.
- Mains trapues, doigts carrés indiquent de mauvais instincts.
- Grosses mains indiquent la grossièreté.
- Les petits pieds indiquent la délicatesse.
- Les gros pieds indiquent les goûts triviaux.

## ត្រូវកក

ត្រូវកកចេងបាន បង្ហាញទី ការងារការងារ  
ត្រូវកកខ្លះ បង្ហាញទី គណនា

## YEUX

= Petits yeux brillants indiquent la pénétration  
= Les yeux noirs indiquent la passion.

## ត្រូវកក

ត្រូវកកចេង បង្ហាញទី ចំណែករដ្ឋ ហើយសម្បាស  
ត្រូវកកធំ ហើយសិកត្រូវកកអំពី បង្ហាញទី មេនាសរុប  
នាង្វួលប្រចល់ ភ្លាក់ដើរ

## OREILLES

De petite oreilles indiquent l'inquiétude et la douceur.

De grandes oreilles débordées indiquent l'emportement.

## សម្រេង

សម្រេងទិញយាយរាសមរម្យទៅតាមប្រកាស និង លក្ខណៈប្រស  
ឲ្យស្រី ។

សម្រេងធំ បើចំពោះមទុសឱ្យស្រី បង្ហាញទី លក្ខណៈជាមទុសឱ្យ

ប្រស; បើសម្រេចជំហស់មទស្សន្យប្រស បង្ការូនិយាគតិតាកំ  
ស្តីដី អនុគិត ។

សម្រេចជួចជីរោះ បើយលានំពួញយ បង្ការូនិយាគតិតាកំ  
ឲ្យប្រសចាប់ ឬចំពោះមទស្សន្យប្រសិរី បង្ការូនិយាគតិ  
សប្បីស៊ែ ។

Le son de la voix correspond aux diverses  
nuances du caractère chez l'homme ou  
chez la femme.

La voix grave chez la femme révèle un caractè-  
tère masculin; chez l'homme un esprit  
réalisé.

La voix douce et sonore indique un caractère  
affectueux; chez l'homme, caractère  
bienveillant.





ខែត្រូវស្មាគ់ នឹកកកត្រូវស្មាគ់  
ទោល់លីសមករី មានគ្រប្លែងពីកម្រិតសង្គម

Une lune blafarde, une neige blanchâtre.  
Au champ de bataille, il ne reste que deux  
Silhouettes qui se meuvent



ចំណែកវិជ្ជា

## UNE INSTRUCTION

- Une instruction profonde : ចំណែកវិជ្ជា ត្រូវបាន  
Une instruction solide : — មាំមួន  
Une instruction secondaire: — ធម្មេសិក្សា  
Une instruction obligatoire : — បង្កើតបង្កើ  
Une instruction acquise : — ដែលប្រមូលយកបាន  
Une instruction religieuse : — ខាងសាសនា  
Une instruction post scolaire ចំណែកដែលចេចទៅសាលា  
Une instruction superficielle : — ត្រូវសា  
Une instruction populaire : — ប្រជាមានធត



၅...

## សិល្បៈដើម្បីរស់ខ្សោនល្អ

### L'ART DE MIEUX VIVRE

- ក្នុងមួយពាណិក្ត្រប្រមាណតំទិតលូមយ
- Ayez une idée par semaine.
- ក្នុងកិច្ចការវាគ្រការមិនឈប់នៅតំទិតដូច
- Les affaires ont sans cesse besoin d'idées nouvelles.
- គ្រប្រមាណចំណេះរោងជាមុន
- Prenez la manie d'avoir des idées.
- គ្រប់ស្ថាឃំបាន, ហិមិត្តបញ្ហាល់, រិលូរិលូ, ហក្ស  
ឱក មិត្តមិនអាចស្ថាយបានទេរការពិតទេ ។
- Il faut être honnête. Si vous êtes rusé, compliqué, partial, vous ne pourrez jamais connaître la vérité.
- គ្រប់ហាត់ចិត្តឈរមានការធ្វានចិត្ត
- Apprenez à prendre des décisions.
- គ្រប់អនុវត្តរាល់ថ្ងៃ នូវតំទិតមួយ
- Mettez une idée en pratique chaque jour.

- ត្រករកតែសំគាល់កុងក្នុងសៀវភៅ នូវគេទិន្នន័យអស់របស់  
មិត្តដែលរាយកម្មដែលចិត្ត។ ឲ្យមិត្ត ។
- Notez sur un carnet vos idées au fur et à  
mesure qu'elles vous viennent.
- កម្មដែលនៃមេនោគតិបុរីរមនឹងអំពីតណ្ហា នៅក្នុងប្រព័ន្ធដែល  
មិត្តនៃជំយដំនះ ។
- Imagination plus initiative, telle est la  
formule du Succès.
- មានមេនោគតិលើតិល្បាចខ្ពស់ អាចធ្វានាសំវាងបាន បើ  
តាំងតម្លៃក្រោរាណុក ។
- Il n'existe pas de petite idée qui ne puisse  
devenir intéressante si l'imagination le  
soutient.
- បើមិត្តជាបាត់ណុក មិត្តត្រូវជ្រើសរើសទេរតិ ដើម្បី  
មានក្រោរប្រចិន ។
- Si vous êtes commerçant, déployez le plus  
d'imagination possible pour élargir votre  
clientèle.
- ជាចម្បកា ត្រូវតិចារណាទុកដីបុរីចំណែកការយោសនានោះ  
ក្នុងស្ថិកដី និង សារព័បាន ។
- Prenez l'habitude d'étudier attentivement  
les annonces des magazines et des journaux.

- គំនិតយោសទាលកំរបស់យ៉ាងល្អមួយ គឺគំនិតផែលរាយអង្កេតទៅការប្រចាំប្រព័ន្ធនាមីនុយ៉ាង ផែលត្រូវស្រាវស៊ី និង សេចក្តីត្រូវការបេស់មនុស្ស ។
- Une idée publicitaire n'est bonne que si elle crée un rapport entre le produit vanté et un besoin humain.
- ភាគច្រើនវិរុបស គឺជាឌ្ឋាំងរួចរាល់ ដើម្បីគោរពវិរុបសទាំងនេះ ទេះ តែមិនទៅលើរមិលជិតពេកទេ ។
- La plupart des héros sont comme certains tableaux ; pour les estimer, il ne faut pas les regarder de trop près.
- ទេរាតុដីវិធានប្រការផែលសំខាន់ជាជការសប្តាយវិករាយនៃសម្បារ៖, សំខាន់ជាងលូយកាត់, សំខាន់ជាងសុវត្ថាព... ហេស់ទេះតែ ការយកចិត្តទុកដាក់ នឹងវិទ្យាសាស្ត្រ ។
- Il y a au monde quelque chose qui vaut mieux que les jouissances matérielles, mieux que la fortune, mieux que la santé elle-même c'est le dévouement à la science.
- មនុស្សល្អឥតធម្មតា មនុស្សចូលចិត្តឯកជើងទៅ នឹងឲ្យត្រឡប់មិនបាន ។
- Un sot n'est qu'ennuyeux; un pédant est insupportable.
- តែមិនប្រើប្រាសាក្សែងដឹងទូលំប្បដ ជាដាក់ការធ្វើដោយស្មើដេះ ។
- Il ne faut pas se servir des mots qui soient plus grands que les choses.



## នៃកងមនីរពេល

អ្នកជី៖ សូមបានកដ្ឋែបណ្តិតបង្ហាញមួយចាប់អាយុ

នៃផ្ទុកណិត៖ តើមានចូលចិត្ត សិដ្ឋិក ខ្លួន ឬ ទេ ?

អ្នកជី៖ បាន ! ទេ !

នៃផ្ទុកណិត៖ មានចូលចិត្តរាំងបញ្ហាទេ ?

អ្នកជី៖ បាន ! ទេ !

នៃផ្ទុកណិត៖ មានចូលចិត្តលើងសិល្បៈខ្លួនទេ ?

អ្នកជី៖ បាន ! ទេ !

នៃផ្ទុកណិត៖ បើអីដឹងអ្នកជីងចំពោនអាយុវេអកខ្សោចតិ ?

### DANS UN CABINET MEDICAL

Le malade : Docteur, veuillez m'indiquer les moyens de longévité.

Docteur : Tu aimes la « dive bouteille » ?

Le malade : Non.

Docteur : La danse ?

Le malade : Non.

Docteur : Les filles ?

Le malade : Non.

Docteur : Pourquoi diantre veux tu vivre longtemps.

## សំណើង

### UNE NOUVELLE

---

- |                                |                    |
|--------------------------------|--------------------|
| Une nouvelle attendue :        | ដំណើង នៃចាំ        |
| Une nouvelle attristante :     | ព្រមចិត្ត          |
| Une nouvelle étonnante :       | ចំឡួក              |
| Une nouvelle inattendue :      | មិនស្មានបានមុន     |
| Une nouvelle surprenante :     | ព្រមចិត្ត          |
| Une nouvelle sanglante :       | យ៉ាងសម្រេច         |
| Une nouvelle tranquillisante : | ព្រមគ្រាក់ចិត្ត    |
| Une nouvelle consternante :    | ធ្វើឱ្យក្រាក់ដ្ឋីល |
| Une nouvelle pétrifiante :     | ធ្វើឱ្យព្រឹង       |
| Une nouvelle bouleversante :   | ធ្វើឱ្យរំលច្បង     |
| Une nouvelle rassurante :      | សូមស្វែម           |
| Une nouvelle colportée :       | ជ្រាយទេគ្រប់កន្លែង |
| Une nouvelle encourageante :   | ជួយជំនះ            |
| Une nouvelle authentique :     | ជាអ្នករា           |
-

၆၀။

## ពាក្យប្រើកដលស្សនវិធាន

### TERMINOLOGIE PHILOSOPHIQUE

---

Patriotisme	: ស្អែហាជាតិតិយម
imagination	: មនោគភិ
Encyclopédistes	: ក្រុមវិធានយោជាន់
Fétichisme	: សណ្ឋាគុតិយម
Noumène, phénomène:	អង្គភាព, បាតកូអិតិ
Ontologie	: ប្រាណវិទ្យា
Agnosticisme	: សមិទ្ធភាព; មនុស្សមិនអាចយោបាយទុក្ខនៃអាចកំណាំង ។
Transformisme	: រួចរាល់តិចិយម
Dialectique	: វិចារណវិទ្យា
Dialectique de la nature	វិចារណវិទ្យាដែនធម្មតាតិ
instrumentalisme	: ឧបករណិយម
Communisme	: រួមសម្បថទិយម

— ៤១ —

Vérité	: ការពិត
Vérité concrète	: ការពិត ដាក់ស្ថិជា
Vérité objective	: ការពិតដោយគ្រាមុនិតិ
Verité absolue et vérité relative	ការពិតដាច់ខាន់នឹងការពិតដោយប្រចាំបច្ចេក
Vérité relative	: ការពិតដោយប្រចាំបច្ចេក
Vérité éternelles	: ការពិតដោយការពិតស្ថាបន្ត
Individu dans l'histoire	: ឯកតួកទីត្បូងប្រភែតិសាង្យ
Révolution culturelle	: បង្កើតវិសាល់ប្រជាធិបតេយ្យ
Révolution socialiste, prolétarienne	: បង្កើតសង្គមនិយម អង់គ្លេស
Réformisme	: វិប្បលិយម ល្អាចាសាកំណើយម (ក្រោម)
Sensualisme	: និន្ទោរមុណ្ឌនិយម
Qualité et quantité	: គុណភាពនិងចំនួន
Eclectique, Eclectisme	: ផ្សែសិលនិយម ( ផើសកែល្អ )
Intégrisme	: ចុរាបានិយម
Matérialisme dialectique et matérialisme historique	: សម្រាប់និយម វិចារណវិទ្យា និងសម្រាប់និយម
	: ប្រភែតិសាង្យ

— ៤២ —

Matérialisme et empiricisme	: សម្រាប់ទិន្នន័យ
Anarchisme	: លម្អិតអាជីវកម្ម
Socialisme utopique	: សង្គមទិន្នន័យលំសង្គ (ហូសវិស័យ)
Sujet et objet	: ប្រធាននឹងកម្មវិធី
Racisme	: សាសនទិន្នន័យ
Dictature du prolétariat	: សម្រេចឯកភាព្យាស់ទិន្នន័យ
Démocratie	: ប្រជាធិបតេយ្យ
Démocratie populaire	: ប្រជាធិបតេយ្យប្រជាមានធតិ
Nationalisme	: ជាតិទិន្នន័យ
Populisme	: រាជក្រឹតទិន្នន័យ
Nominalisme	: កិត្តិយសទិន្នន័យ
Spiritualisme	: ទុក្ខភាលទិន្នន័យ
Rationalisme	: ហេតុផលទិន្នន័យ
Energétisme	: ថាមពលទិន្នន័យ
Analyse et synthèse	: វិភាគ នឹង សំយោគ
Critique et autocritique	: ទិន្នន័យ នឹង ទិន្នន័យខ្លួនដី
Criticisme	: ត្រីស្តីទិន្នន័យ (ត្រីស្តី)
Amoralisme	: វិចិវិយាទិន្នន័យ

— ២៣ —

Irrationalnel	: មិនសមបេតុផល
Panlogisme	: សមហេតុទិយម
Panthéisme	: អាណិទេពិយម
Féodalisme	: សភក្រឹម (លទ្ធផល)
Négation de la négation	ផ្តូវនៅការផ្តូវ
Anthropologisme	: តម្លៃមនុស្សទិយម (លទ្ធផល)
Personnalisme	: ចុគលិក លក្ខណៈទិយម
Humanisme	: មនុស្សធំ មនុស្សទិយម
Anthropomorphisme	: មាមិនមនុស្សទិយម (ទស្សន៍)
Anphropocentrisme	: មនុស្សតីជាយដ្ឋាន (ត្រីស្តី)
Causalité	: កម្មធមល (ត្រីស្តី)
Théori de la connais-	ត្រីស្តីនៅការដឹង;
sance, gnoséologie	: រោណណ
Morisme	: ឯកទិយម (ត្រីស្តី)
Monothéisme	: នៅទិយម
Objectif	: សគ្គារុមទិ (សគ្គារតិ)
Objectivisme bourgeoie:	សគ្គារុមទិនយទន
Objet	: សគ្គារុប
Concept	: បញ្ជីសម្រេច
Conceptualisme	: សង្សេទ:ត្រីស្តី

- ៤៤ -

Universaux	: ទស្សន៍ទូទៅ
Utopie, utopism e	: យល់សង្ឃឹម យល់សង្ឃឹមិយម
Discretion, discontinuité	
Discontinu et continu :	
Phénoménologie	: បាតិក្ខពិសាង្នោត
Phénoménalisme	: ត្រីស្តីទេបាតិក្ខពិ
Réalité objective	: បច្ចុប្បន្នភាព សគ្គារទូទៅ
Réalisme socialiste	: ការធាក់ស្ថាដវិញ្ញកសង្គមិយម
Scepticisme	: សង្ឃឹមិយម (ត្រីស្តី)
Vitalisme	: ពលចលនា (ត្រីស្តី)
Occultisme	: ផ្ទិនិយម
Nihilisme	: សុទ្ធនិយម
Théisme	: ទេដើម្បានិយម
Volontarisme	: សុវត្ថិយម
Patriotisme	: បិត្តិមិយម
Superstructure	: មួលត្រី:
Empirisme	: ពិសោធនិយម
Empiriomonisme	: មានគេតិសោធនិយម
Empiriocriticisme	: ពិសោធនិម័ណ (ត្រីស្តី)
Empriosymbolisme	: ពិសោធនិមួយបនិយម

- ២៥ -

Sociologie	: សង្គមវិទ្យា
Socialisme utopique	: សង្គមទិន្នន័យលំសង្កែ (ប្រសហគុណ)
Probabilité	: អាមេពិតប្រាកដ
Théorie des probabilité	ត្រីស្តីទៅការអាមេពិតប្រាកដ
Hylozoïsme	: ត្រួចលនា <ត្រីស្តី>
Animisme	: សម្ងាត់សត្វិសិទ្ធិ <ត្រីស្តី>
« Chose en soi », et « chose pour nous »	« ភើរិដោយខ្លួនវា » និង « ភើរិដោយខ្លួនខ្លួន »
Utilitarisme	: ចំណោញទិន្នន័យ
Altruisme	: ចាយក្បភាព <លម្អិត>
Anarchisme	: ភាសាជិបតេយ្យទិន្នន័យ <លម្អិត>
Indéterminisme	: ភ្នាក់សន្លឹជ្នាង <ត្រីស្តី>
Infini et fini	: អារសារ និង សារ
Philosophie de la nature	ទិស្សុន្លេ:វិធានផែូជាតិ
Philosophie de l'« inté- grité ».	ទិស្សុន្លេ:វិធានផែូជាតិ
Scolastique	: ទិស្សុន្លេ:វិធានកូនិកសេវាករ
Philosophie sémantique	ទិស្សុន្លេ:វិធានយិនិយម
Médiation	: មជ្ឈម្ញានអាមេរិក
Intuition :	ការដឹងដោយឯង ។; ដឹងចិនចាត់ពិចារណា

Intuitionisme	: ត្រីស្តីទៅការដឹងដោយឯង ។
Temps et espace	: ពេលវេលានីងអាកាសរៀបចាប់
Déduction	: គិតចេញ
Raisonnement	: ការគិត, ការពិចារណា
Interaction	: គ្មីតលទ្ធផ្លូវការមិនមែនការ
Syllogisme	: យុទ្ធព័ត៌មាន « គិតិផ្ទា »
Triade	: ពីឱ ពី ពី ឬ ឬ
Intelligible	: ចិត្តគិតិត
Métaphysique	: បរមភូវិវារា
Existentialisme	: ជំនាញគិតិយម
Parallélisme	: ភាពទម្រូវម ។ ត្រា
Induction et déduction:	ការសន្លឹកដាននីងការគិតចេញ
Internationalisme proletarien	: អន្តរជាតិយម
Patriarcat	: បិតិយាតា
Méthodologie	: វិធីសារក្រោម
Idées innées	: ទស្សន៍ពិកំណែក (យល់ពិកំណែក)
Conception idéaliste de l'histoire	: ទស្សន៍គិតិយម នៃ ប្រភិជ្ជាគ្រោះ
Conception matérialiste-	: ទស្សន៍សម្បាន, ទិយម នៃ.

de l'histoire	: ប្រធិសាស្ត្រ
Conception du monde	: ទីស្សនិសាតណ
Fascisme	: ប្រព័ន្ធគិយម យោរយោរ
Apriorie	: មុនភាពិសាជន
Entendement	: កម្មិងបញ្ហា
Sophistique	: លក្ខណ៍បំភាន់
Sophistes	: គ្រឿសីបំភាន់
Esthétique	: សាកណវិទ្យា
Téléologie	: គ្រឿសីផែលរួម
Contradictions antagoniques et contradiction non antagonique	: ការដូយប្រជនីដ្ឋាន ឬ ការដូយមិនប្រជនីដ្ឋាន
Matriarcat	: របបមាតុយាតា
Théorie	: គ្រឿសី
Théorie et pratique	: គ្រឿសីផែការអនុវត្ត
Analogie	: ការដូចជាគ្នាំ, ប្រហាក់ប្រហែលគ្នា
Logique formelle	: ពិភសាស្ត្របំភាត
Logique	: គគិទ្យា
Historique et logique	: ប្រធិសាស្ត្រ ឬ ពិភសាស្ត្រ
Solipsisme	: គំនិតិយមហូសហគឺ «លទ្ធផល»
Idéalisme	: គំនិតិយម

Idéalisme subjectif	: ពំទិតទិយមអគ្គរោមកិ ប្រើសី
Idéalisme « objectif »	: ពំទិតទិយមសក្រាប់មកិ សក្រាប់គុគិតិ
Matérialisme	: សម្បាន់ទិយម « លទ្ធផល »
Matérialisme dialectique	សម្បាន់ទិយម វិចារណវិទ្យា
Matérialisme historique	សម្បាន់ទិយមប្រភេទសាស្ត្រ លទ្ធផល
Matérialisme Métaphysique	សម្បាន់ទិយមប្រមូលនិទ្ទេ
Matérialisme vulgaire	: សម្បាន់ទិយមជម្លើក សាយញ្ញ
Matérialisme philosophique	សម្បាន់ទិយមទស្សននិទ្ទេ
Préformisme	: មានមន្ត្រចេចខាងក្រោម
Pluralisme	: ពហុរបន់ទិយម
Impérialisme	: ចក្រកំពង់ចក្រទិយម
Postulat	: វិធីតិចុកជាមុន
Fatalisme	: ត្រូវសំណាន់ទិយម
Monade	: ឯកការទិយម
Entendement et raison	: កម្មដៃបញ្ហា នឹង ការក្រិន្តិ
Classes (sociales)	: ឈ័ណ្ឌ, « ជាន់ថ្វាក់ »
Classe «en soi» et classe «pour soi»	: ឈ័ណ្ឌ:



៤...

## សាសិត

ត្រូវដែលក្នុង មិនមែលបញ្ជីពីមាសទេ ។

Tout ce qui brille n'est pas Or.

លើយកាត់អាចធ្វើឱ្យបានឡើងអស់ ។

La clef d'or ouvre toutes les portes.

សូឡូតិចជាគារងារឲ្យខ្លួនហើយមិនសង ។

Donne un shilling plutôt que de prêter.

របស់បានដោយអយុត្តិធមិ រាយិទចំណេះទេ ។

Bien mal acquis ne profite jamais.

មនុស្សម្នាក់ រាយការដំណានរៀង ។ ។

Chacun son métier,

ទេក្នុងការដោរទឹបគេដឹងថាគារងាររក ។

A l'œuvre on connaît l'artisan.

បើសាយស្រី គគ្រួគបានស្រី ។

On récolte ce qu'on a semé.

ស្រួលការកំណុះរប្រើណាស់ ។

Mauvais herlie pousse toujours.

គ្នានកូរាបណ្ណា ដែលគ្នាបន្ទាន់ទេ ។

Point de rose sans épines.

ជួយខ្លួនងសិន ខើបខោត្រូយក្រាយ ។

Aide-toi le ciel t'aidera.

អ្វីត្រូចចក ត្រូមានកញ្ច ។

Quand on parle du loup, on en voit la queue.

ជួយការអភិវឌ្ឍល កំលុងដែរ ។

A quelque chose le malheur est bon.

ឆ្នាំត្រីកកោ ខ្សាច់កត្រដាក់ ។

Chat échaudé craint l'eau froide.

សើចនឹងគត គឺដែលសើចវិញ ។

Rira bien qui rira le demain.

ការបន់ទំនេរដាម្ភាយ នៃ កំហុសទាំងអស់ ។

L'oisiveté est la mère de tous les vices.

ស្រឡាញ់កន្លែងត្រូវរាយដែរ សុប័ណ្ឌត្រូវផ្តូមលូម ។

Qui aime bien, châtie bien

ត្រូយាជមេច, សិស្សអិង ។

Tel maître, tel valet.

ច្បាប់នឹងរឿងរាជាណជាន ។

Rien ne vaut le foyer.

ជួយអកណាម្នាកទោះដីង ។

Comme on fait son lit, on se couchre.

ធន្តៃ៖ ៣ ដង ធម៌កីនិចេះផ្លែ៖

Trois déménagements valent un incendie.

តែម្សារ គិត្យាប់

L'appétie est le meilleur condiment.

ត្រចៀកស្អាប់មិញ្ញទេ កាលណាយាយាទាយ

Ventre affamé n'a pas d'oreilles.

សុបានដីអាជ្ញាប់

L'appétie vient en mangeant.

មានគិចជាដាច់គ្រាន

Mieux vaut peu que rien.

អូកណាយាល្វាប់ខ្ញុំ ស្រឡាប់ទៅដីផ្លូវធម៌

Qui aime doit aimer mon chien.

មនុស្សស្ថាប់គ្រានគម្រួលគ្រួលរោស់ទេ

Un homme mort ne vaut pas un chien en vie.

ពស់ស្អាប់អស់ពីស

Morte la tête mort le venin.

ពេលយប់ ផ្លែស្អីក ធម៌គ្រានផ្លែ

La nuit, les chats sont gris.

កំសាក់ឡើលពិមាគគោ

Il ne faut pas mettre la charrue devant les bœufs.

គម្រួលអាចបង្កើលាម្រួតឯកទីក កាលណាយារាមិនប្រកបទោះទេ

On ne peut pas faire boire un âne qui n'a pas soif.

ត្រាយទេវា ស្រែណារារាកាត់ ស្រែទោះ

Bon chien chasse de race.

កំពើស្រែទោកអង្គ់ គ្រាន់ដាច់បង្គងទោកអង្គ់

Un tiens vaut mieux que deux tu l'aura.

មនុស្សត្រូវគ្មាន គីម្បូចគ្មាន

Qui se ressemble, s'assemble.

ជិតមនុស្សរោច់រារោច់ ជិតមនុស្សលួចរាលួច

La caque sent toujours le hareng.

ពត់ឃូលីរាន់រាន់ខ្លឹម

Il faut battre le fer quand il est chaud.

មនុស្សម្នាក់ ។ ចិត្តដោយខ្លួន

Chacun son goût.

ក្រិមទៅនឹងដាក់ហុសបេសមនុស្សទេ

Pauvreté n'est pas vice.

សុខិត្តក្រ គីលដីមមាន

Contentement passe richesse.

សាយគីដាកម្មាន

L'union fait la force.

ពង្វារាក្រក់ ឲ្យឆ្នាយ

Le mal va mille lieues.

ក្រឡុកដាច់ខ្លួន គីត្រសារមានកំពុង

L'indigo sorti de l'indigotier est plus bleu  
que celui-ci.

មិនទាន់បានដូចគ្មាន ទេជាគ្មាយចិត្តរំភក្តាក់

Se renconter est le commencement de la séparation.

មនុស្សក្រុង ត្រីន

Les pauvres ont beaucoup d'enfants.

មានចោះតែមានចោះ ក្រចោះតែមេក្បែន

Les riches se font de plus en plus riches, les pauvres font des enfants

ធ្វើគុណបានខោស

Qui oblige fait des ingrats.

ធ្វើគុណរួមនឹងស្បែកិលគុណ គឺបានខោស

Obliger un ingrat, c'est acheté la haine.

គិតជានស្ថីវីលដែលធ្វើការតែថ្ងៃបុណ្យ

C'est un paresseux qui travaille un jour de fête.

គេស្អាល់មិត្តភូមិខ្លួនគ្នាក្រោក្រ

Au besoin on connaît l'ami.

សុម្រោះគេចោន កំគ្រករាលុយផែ

L'argent brille plus qu'Amida

កាលឈើយកដីនខោខែ ដល់គ្រាន់យកពន្លាន់ខោថ្ងៃយ

Le roi des enfers a un air féroce.

កំភ្លាប្យស្ថាប់ពីគ្រាប់មាត់

La bouche est la porte d'entrée de toutes les misères.

ពីងចិត្តល្អីដ អូកបានដែរ

Tout vient à point, qui sait attendre.

ចិងតាមដេកជ្រើន

Plus on se presse, moins on avence.

ចងបានធ្វើសិក្សរដាំដើម

Il faut semer pour recueillir.

ពេលស្តាប់ អ្នកណាក៏ដួចគេបានដែរ

Tout le monde est également mortel.

ខ្លួនក្នុងអ្នកណាមួយ គឺនឹងអ្នកទៅ:

Qui songe à oublier, se souvient.

ពងពស់ញ្ចាស់មកពស់ ពងមាន់ញ្ចាស់មកមាន់

Les aubergines ne poussent pas sur les vrilles de melon.

ស្រួលកាត់មួនប្រព្យូលេខ

Tout désir sensuel est une source de douleur et un obstacle à l'illumination.

កំស្បានចោចិត្តគេ ដួចចិត្តយើង

Il ne faut pas mesurer les autres à son anne.

ដោញលើបីដាក់គ្រប់គ្រប់គោគ

C'est jeter des perles à un pourceau.

រុបសំអារកគំលក់ចោក

Bon marche ruine.

ពេលវេលា គឺ ប្រាក់

Le temps c'est de l'argent.

សេកពីត្រលប់, ដើមបីត្រលីម

Couché tôt, levé tôt.

បានធ្លើចោលចាស់

Un clou chasse l'autre.

គ្មានកន្លែងណាត្រាក់ដាងកន្លែងយើងទេ

Où peut-on être mieux que chez soi.

អោយប្រើនទេក រាយិនជុំឆេ

Qui trop embrasse mal étreint.

និយាយប្រើន គេមិនខ្ចាត

Beaucoup de bruit pour rien.

ចិត្តល្អគ្រាក់ដាងខោអារ៉ាល្អ

Un bon cœur vaut mieux que de beaux vêtements.

ថែរកៈដ្ឋានបាយដ្ឋុំ:

Plus fait douceur que violence.

ជិតក្រីដីវីតិ ជិតធម្មុវាប្រម្មាត់

Dis-moi qui tu hantes, je te dirai qui tu es.

មនុស្សអនុប្រើនអូត, មនុស្សខ្សោយប្រើនធ្វើខ្មៅ

C'est vaniteux d'être ignorant.

ទុកដល់អូកក្រ គិតុប្រពេទេខ្លួន

Qui donne aux pauvres, prête à Dieu.

ត្រូវសកម្មម្បញ្ញត្រឡប់ ។

Faire le diable à quatre.

ក្រលំហោរ

Tirer le diable par la queue.

ចង់ស្តីស្របតីកម្មាត់

Cela fait venir l'eau à la bouche.

អសវិន

Mettre de l'eau dans son vin.

នាងតិស្សាកេរី សុវិរៈទាំងសង្គាន

Nager entre deux eaux.

ធ្វើបុណ្យធ្វើទានឈ្មោះកំមាន

Porter de l'eau à la rivière.

មនុស្សគូឡូវាថ ពីមនុស្សម៉ោង

Il n'est pire eau que l'eau qui dort.

មនុស្សមានការតិះមានថែម

L'eau va toujours à la rivière.

ចុះទិន្នន័យ ទ្វីងលើវា

Etre entre deux feu.

គិយដែក កុំភេះគិយឈរុញ្ញា

Il ne faut pas réveiller le chat qui dort.

ួចពីតុកម្លាយ រាសាយដល់ក្បែន

Bon chien chasse de race.

លំពាកដខែន្ទាបីយុស់ លូដាងមានអំណាចហើយស្អាប់

Chien en vie vaut mieux que lion mort.

និយាយស្តីស្រោះត្រង់

Avoir le cœur à la bouche.

តួកច្បាយណាយចិត្ត

Point des yeux loin du cœur.

មនុស្សមាត់អារក្រក់ ប្រចិនទេចចិត្តល្អ

Mauvaise tête et bon cœur.

មានពេលវេល់ យើងធមូយាយដោរដឹងចិត្តយើង ។

La langue est le témoin le plus faux de cœur.

មនុស្សមាត់កាត់គេចែង អាមិះតិតិចមនុស្សខ្មៅ

អស្ត្រា

Chacun pour soi et Dieu pour tous.

សំណុះពាណិជ្ជកម្មគឺសំណុះពាណិជ្ជ:

La voix du peuple est la voix de Dieu.

ប្រាក់កាសគឺជាផីធីសរស់នៅលើដ្ឋាម

L'argent est le nerf de la guerre.

គ្នានេូយ, គ្នានេអូកប៉ារី

Point d'argent, point de suisse.

ចិត្តដោយសាលុយមានប្រចិន ផ្ទៃសត្វត្រចេចកកំមេនោដំ

បូលធ្លេះ

L'ami par intérêt est une hirondelle sur les toits.

ពីគលុយត្រីមត្រី មានមិត្តភក្តុល្អ ។

Les bons comptes font les bons amis.

ទិញសវារមិនព្យមតិទ្ធយឱល (ត្រូវគេបាតក ) ។

Acheter chat en poche.

បិត្តភាពរួចរើសនឹងឆ្នាំ

Ils sont amis comme chien et chat.

ឆ្នាំមិនទោកណារឡើងរាជ

Absent le chat, les souris dansent.

ចេះដែងគោដរអង់ចេះគេ

A bon chat bon rat.

ឆ្នាំត្រូវក្រើងឈរ ដែលឆ្នាំធ្វើដោយខ្លះទេ

Il n'y a point de feu sans fumée.

ក្រើងឈរដែងស្អាតទាំងអស់ ការក្រួចក្រឡុក

Le feu purifie tout.

ត្រូវសរុបសំចែ

Il faut faire feu qui dure.

ប្រុងអំណាចរបស់គេ

Couper à quelqu'un l'herbe sous le pied.

សុមុនសង្គគ្រាយ

Manger son blé en herbe.

របៀបណាបែលមានមុនស្ម័គ្រឿងរាយធមិនចំណោញទេ

A chemin battu, il ne croit point d'herbe.

ថ្ងៃដែលកន្លែងគុគ្រោះហើយនាមិនចិត្តច្បាស់ទេ

Les jours se suivent et ne se ressemblent pas.

រៀងរាប់នៅលាយថ្ងៃរាយ

Les longs propos font les courts jours.

កំពេញគេមិនមែនថ្ងៃតូចយុទ្ធបានទេ

«ត្រូវក្រុយយាមយុទ្ធដែង»

Phnom-Penh n'a pas été fait en un jour.

យកពងមានទៅធ្វើនឹងក្រុក

Enfermer le loup dans la bergerie.

កំពុងត្រីបាយពីអ្នកណា. អ្នកនោះស្រាប់តិចកដល់

En parlant du loup on en voit la queue.

សៀវភៅទាមីដែលមានគ្រាត់ខ្លាត់

Tenir le loup par les oreilles.

មានពេលវេលា: យើងធ្វើឡើងអំពើដែលយើងមិនចង់ធ្វើ

La faim chasse le loup hors du bois.

ចចករាយិនសុគ្រារាមេ

Les loups ne se mangent pas entre eux.

ពេលនេះបាតីជាបុរាណ

Autre temps, autre mœurs.

ពេលនេះបាតីជាបុរាណយុទ្ធទិន្នន័យ

Le temps est un grand maître.

អ្នកណាមានពេលនេះបាតីមានរស់

Qui a temps, a vie.

មនុស្សពីកម្លិនបានចូលជាបាប់ប្រជាប្រជាពលិន

A vaillant homme, courte épée.

គម្រួញជីស្រារអាស្រែយនឹងមនុស្សក្នុង

Tant vaut l'homme, tant vaut la terre.

ខ្ញុំចិត្តទូលដីអ្នកដែរដោយ

Je m'en lave les mains.

លេងដើរការលេងបស្ថុកថោកទាប

Jeu de mains, jeu de vêlins.

ផែកលក់យ៉ាងត្រូវល

Dormir sur les deux oreilles.

គេនិយាយប្រើនពីចងក្រុងពេលដែលបងមិនទៅ

Les oreilles doivent vous avoir tinté.

ត្រូវគម្លលស្តីកត្រូវក

Se faire tirer l'oreille.

លួនខ្សែងចាំចងក់ដើង

Faire le pied de grue.

ផ្ទាល់ផ្ទាលមទុលុយ្យមាក់ « ផ្ទាលផ្ទាល »

Mettre quelqu'un au pied du mur.

រៀងមួយចានការពី

Faire d'une pière deux coups



៦...

## ការសិទ្ធិធេរោង ៧

- គុណភាសម្បរតិដែលមិត្តត្រូវមាននឹងបានគីឡូនីតិ៍; និងនេះ; ប្រយ័ត្ន  
ប្រឈង; នៅក្នុងនិងរៀង ។
- មិត្តត្រូវខ្លួនឱ្យសហ្មាយវិកាយ ពីសេសទេវតេលដែល  
មិត្តលេងនិយាយទាក់ទងជាមួយក្រោរ ។
- សុភម្ពុលរបស់មិត្ត មួយភាពជាំអាស្រែយមិត្តធ្វើឲ្យមាន; និង  
មិត្តយល់ចាយខ្លួនមិត្តជាអូក្រុងនៅ នៅ: គីមិត្តយល់ចាយភាគជិវិតសំរាប់  
តែអូក្រុងនៅ ។ ដូយទៅវិញអូកមានសុទ្ធផិតិមិយម ប្រើនសិច  
សហ្មាយ, ប្រើនិកាយ, អូកនោះយល់ចាយភាគជិវិត គឺ សំរាប់  
តែសហ្មាយវិកាយ ។
- ពេលមានអូក្រុងព្រឹមខ្លួន ក្រោះមានអូកមានគុណភាគ ឬ  
ក្រោះបុកបាក់ពីអូកដែលជាទីក្រោម្យារ៉ា ឬ ក្រោះពីការអីមេរោង  
មេរោងនោះ មិត្តគ្នាភិនិសព្រលីនដូនក្រោះអាមិះនៅ ដើម្បីសម្រេច  
បានខ្លួនខ្លួនអូក្រុងព្រឹមនោះ ។

- ក្នុងចំណោមទូកព្រឹមខាងអស់ បានគេទូកព្រឹមចំពោះការ  
ស្តាប់ខែលអ្នកដីមានគុណា ឬ អ្នកជាឌស្សាយៗនៅមេ ដែល  
ខ្លាថែង្វាប់ផ្តុត ។

- ការកំណាមកបំផុតរបស់មនុស្ស គឺការឈប់ធ្វើសកម្មភាពនៅ  
ពេលដូចប្រចាំខែលគីត ។ មិនប្រើដែលស្ថិតីឡើទេទៀតដោយយល់  
ថាទីនេអស់ផ្តុវាបាត់ ។

- ខេសង្គរបស់មិត្ត ឬគុណមានសិទ្ធិប្រពលផ្តុនចំពោះមនុស្សម្នាក់  
ដោយឲ្យក្នុងរយៈកាលដូចចំពោះសង្គមនៅ ។

- នោះបីមានគេស្សាយៗរាប់អាមិត្តប្រើប្រាស់ នោះបីមានគេ  
រួចរាល់កិត្តិកិត្តប្រើប្រាស់ នោះបីគាត់ផ្តុនពេលឧកាសណ្ឌបុច្ចូយកដោយ  
សុមិត្តកំអេអាងម៉ាការងារមិត្តសុខទៅបានសម្រេចដូលផ្តុចបំណង។  
មិត្តគឺនៃចំពោះពេលរោលណ្ឌូ ពីនិគ្សុយិត្តិត ស្តាប់អ្នកធម្មលមនុស្សឲ្យ  
ស្តាប់ច្បាស់ នោះទីបានដោរមិត្ត សោរ៍នឹងកិត្តិវិប្បុសារីថ្មី  
ក្រោយ ។

- គេខ្សោចបំផ្តុតតែមនុស្សខ្លាត ខ្សោចគេដឹងការខ្លួន ខ្សោចគេធ្វើ  
បានខ្លួន ខ្សោចគេការបំខ្លួន ខ្សោចរាប់ខ្លួន ខ្សោចរាប់ខ្លួនការអ្នកខាងអស់ ។

- យើងគោរប់អាមេនខ្សោចន្ថាក់ម្នាក់ យើងគោរប់ខ្លួនបំផ្តុតខ្លួន  
នោះមិត្តកំខ្លាប់អ្នកិត្តគេពេក ត្រាតោះធម្មកាមទូស្សាប័ណ្ណនេរសង្គ

គប់នឹងមិត្តពាំងយុវរោទ ។

— ពាត់មួនអូកជាឌីស្រឡាយៗ រហូតមិនអាចគ្រឿងប័មកវិញទេះ  
មិត្តឱចិត្តខ្សោចដ្ឋានកម្មាធីប្រឈម នឹងយើងខ្លួនមិត្តជករោន  
ទេ មិត្តនឹងចប់ដើមស្មាប់ថ្វុណាមួយពាំងយុវរោទ ។

— សែវទោកុងលោក កំចង្វើតចង្វល់មិត្តណែក ពីត្រាងអូក  
ចង្វើតចង្វល់មិត្ត ពីសុមានមនោសប្រាកទាមពេះអូកទៅដីវិញ  
ទៅនឹងទេ ហើយកើតុល្យមនានអូកណាមាស្តីគ្រុសមាតមជាមួយនឹងដែរ។

— សែវទោកុងលោក កំចុញប្រាក់នឹងការលំបាក កំសែលដីមួយ  
និងភាកជិវិត កំចុញបាទំពេះមុខខសត្វ គ្រប់ពេលរោល ត្រូវ  
កិចចិត្តភាពរាយការ អង់អាចស្តីពលយុវជានិច្ច ដើមីយើងជិវិតមាន  
ពិមួយកាត់ថ្វុមិនបាន ។

— ឯកសាកជិវិត មានការខ្លះមិត្តគ្រឿងឲ្យមាត់អត់ដល់រហូត ទៀតេះ  
បិការនោះជាមក្សិតស្តីដែលខ្លួនកូងជីវិតមិត្តក៏ដោយ ។ ពីត្រាឃំ  
ការនោះបើមិត្តបានឈ្មោះ ពី មិត្តជាអគ្គិយាតករបីណាងោះ ។

— ឯកសាកជិវិត សូមិត្តស្មោះគ្រង់ កំមានគំនិតបាកប្រែប្រើប្រាស់  
ទៅ ត្រូវមិត្តជាមួយនឹងទេ បើមានអូកមិត្តអារក្រកំបាកប្រែប្រើប្រាស់  
មិត្ត ក៏ដែលមានអូកមិត្តឱ្យមិត្តមិនខាន់ ។

— បើមានគេស្មោះខ្ញុំម៉ា គើមួនស្រឡាយៗអូកណាមាស្មាប់គេកូង

លោក នៅ: ខ្ញុំធើយចាន្តស្រប្បញ្ញេះ មេខ្ញុំដានគេ ។

— ខ្លាក់មានពេមួយកំបង់ໄដឃ្មុណ្ឌាត់ ចូលទិន្នន័យតិចហើយ  
ធើទីដែលបានដឹង ដោយមិនចាត់វីវិនធសល់ព្រះអាណិទ្ធន័យ

— មិត្តធ្វើអំពើលូជាប្រយោជន៍សល់សង្គម សូមមិត្តចេះតែធ្វើ  
ទៅក្រោមឯុទ្ធដីស្រីមស្រាតិមិនចាត់ឡើងទេ រួចថ្មី  
ក្រាយសង្គមគឺតែដីឡើងទៅបែងមិត្តនៅ: ។

— នៅទីនៅក្នុងលោក មិត្តសុំអាងលើសេចក្តីសុទ្ធរិគលសំមិត្ត  
សំអាងលើអំពើលូបាសុទ្ធរិគលសំមិត្ត សំអាងលើស្អាតិយុត្តិធម៌រិគល  
សំមិត្ត នៅ: មិត្តគ្មានខ្លួចសង្គ្រោះណានាំនៅអស់ ។

— ឯករាជនសំខោក្តុងសង្គម តាមការបេះផែ: ខ្ញុំមិត្តកុំចងកំទុំ  
គឺចិត្ត កុំព្យាពានសង្គក ពីក្រោះអំពើអារក្រាសំរាប់គេ ចំពោះមក  
លើមិត្តជនកាលទៅដាក់ក្នុងវាតាំងដូចជាល្អូលប្រយោជន៍ឡើងមិត្តវិញទេ

— មិត្តត្រូវធ្វើខ្លួចឡើងទៅដាក់នូវសង្គម ចូលទិន្នន័យតិចបេះផែ  
សំវិច ហើយទុកចុំខ្លួចការងារ ខ្លួចការងារមានប្រយោជន៍សល់  
ខ្លួចដែលសង្គមនៅ: ។

— ការណារែលមិត្តមិនធី សូមកុំពើដីកុំចាត់ទេអស់ សូមមិត្ត  
ទុកចេលពិនិត្យមួចតែសិច, ដួងការបេះផែដីក្រុងមួចតែហើយនៅក្នុង  
មិនធីដោយ ពីក្រោះសម្រួលភាពមិត្តដីដីមិនសល់ ។

- ខោះបីដ្ឋុករាល់បាកទិន្នន័យត្រាឃ្មោះម្នាក់យ៉ាងណាក់ដោយ សូម  
មិត្តភក្សាអាកញ្ជកវិយាទីនឹងដីអនុញ្ញត់ចំណួន ។
- មិត្តពន្លេរៀបចំពាក្យសំដិជាប្រចើន សម្រាប់ទិន្នន័យជាមួយ  
អ្នកដែលមិត្តត្រូវឡើង បុគ្គលិកពេលដ្ឋុករាល់បាកទិន្នន័យបានមិត្តទិន្នន័យ  
ពានអស់ នៅសូមមិត្តកំបងឱ្យទិន្នន័យជាមួយបង្កើតពាក្យមិត្តឡើយ ។  
បើមិត្តធ្វើដឹងចេះពាននៅ៖ មិត្តនឹងខោះជាមួកមានសមត្ថភាពអាចធ្វើការ  
ជំនាញ ។
- សូមមិត្តភក្សាមុខណួន នូវស្ថានពីភាពហាន នឹងនៅ រៀងនៅ  
អាកញ្ជកវិយាតករាយស្រស់ស្រាយ និងបង្កើត ។
- សូមមិត្តទិន្នន័យប្រើអណ្តាគទិន្នន័យជាបាកករាល់បាកទិន្នន័យ នូវមាន  
ប្រយោជន៍ដល់សង្គមទិន្នន័យជាបាកទិន្នន័យ ។
- មានការពិនេយោបាយប្រើប្រាស់បាកទិន្នន័យជាបាកទិន្នន័យ ពីការដោះមិត្ត-  
យាយកាត់ពាក្យសំដិជេ និងការទិន្នន័យជាប្រើប្រាស់អារក្សកំតែ ។
- មនុស្សដែលចូលមិត្តភក្សាមិត្តយាយទៅដោយទេរង ឬទិន្នន័យប្រចើន  
ហូសតិតេចចំនួនដី មនុស្សទិន្នន័យនៅសម្រាប់ពេលស្អោះ ។
- ពេលសរសរកិច្ចុចពេលទិន្នន័យដោយខ្លួន មិត្តត្រូវនិរតិកចុះហូស  
ថ្មីការទិន្នន័យ ការលើសេខាន់អនុញ្ញាតឯសរស់ឯកទិន្នន័យប្រយោជន៍? ឬ  
បើមិត្តចង់ធ្វើជាយុទ្ធសម្រាប់ប្រចាំដោយស្អែក សូមមិត្តសំអាត

ឯអស់កំបុល កំលាក់ល្អមទោកំបុលឯសេវា៖ ហើយការងារតី  
ធ្វាត់គ្រឿករាជធម្មទិន្នន័យ ។

— ឬយើទានីទាយការមានប្រយោជន៍ប្រើបានសំខាន់ខ្លួន នៅក្រោម  
ឈឺនេះ មានការងារប្រើបានសំខាន់ប្រើបានសំខាន់ប្រើបានសំខាន់។

— ការចាប់ផែមប្រកបដោយនឹកមុនការាយ មិនចង់វាកីឡេ  
បុន្ណោមអាចធ្លាឯល្អឥតខ្ចោមប្រយោជន៍យ៉ាងប្រើបាន ។

— ដាច់វាតុកុម្ភិចចេញឯកណាមូល នៅក្នុងការិយាល័យ ឬត្រូវធ្វើការដែលខ្លួន  
យកបំចាយានប្រយោជន៍អលុយនឹងសង្គមនេះទេ ។

— មនុស្សលោកកែតិមកដំបូងប៉ុតទៅក្នុងសំព័កនឹម្មជាតិ ដោយ  
សារការអប់រំ ការលក់ដំបូង ឬយើងចិត្តចាយូរាយេតានទីផ្សេងៗ  
កំណត់មនុស្សមានអាយុរំដី ។ អាយុរំនេះត្រូវការាសំខែ  
របស់មនុស្សមានចនាវិច្ឆិថីនិងប្រុកដាក់សព្វគិត្យាន ។

— មិត្តចង់ឯកមានសុកម្មុលប្រចាំថ្ងៃថ្ងៃមេះ មិត្តក្នុងវិទ្យាន  
ឧត្តមតិត្រូវដំឡើងត្រួចចំពេចដោយកម្មវិធីជូនកម្មភាព ដើម្បីការងារ  
កសិកិច្ចកម្មងារសិកម្មណ៍ ។

— បើគ្នានេសចក្តីល្អបាយយ៉ាងបានស្អែក បើមិនដឹងបេរិច  
បញ្ហារណ្ឌុហានោះឯសំដោរទៅការិយាល័យប្រយោជន៍ទេ នោះនាក់  
ជីវិតមិត្តធម្មប្រចាំនិងក្រោចច្បាក់មិនលួចបានមិនយ៉ាងឯម្ធាយ ។

— ខោះបីន្ទូបប្រទេសនឹងការត្រួយពេជ្យននក្ស អាក់អន់ចិត្តយ៉ាង  
ណាក់ដោយកើតឡើងការងារនៅខោះខោះខោះ ធម្មានន  
សម្រេច ។

— ការងារជាប្រយោជន៍សង្គម ឬគ្មានឱ្យការកំណើនមិនមែន មិនមិត្ត  
មិនមាត់ការងារជាប្រយោជន៍សង្គមវិញ្ញា ដើម្បីរកអូកស្សែត្រលមានមធ្យោយ  
ត្រូវការ ។ ការងារបានដំឡើងនៅ៖ អូយការតំបន់កិច្ចមិនធ្លាត់  
ទៅត្រូវវិនិច្ឆ័យនៅល្អណា ។

— វិធីប្រសិទ្ធភាពការកំណើនអូកដែល ជាផោលការក្រុមហ៊ុនឯកត្រូវត្រូវត្រូវ  
ជាមាត្រកិរិយាជាម្មកភាព ទាំងពាណិជ្ជកម្មសំដើរក្រុមហ៊ុនទៅក្នុង ។

— ពិធ្យារៈកាល់នេស់៖ ពិធ្យារៈខេសតុលីសលក់តិច្ចានុង  
ក្បែកតូចាងនៅ៖ ឬគឺបន្ទូយខ្លួយវាងសកម្មភាព បន្ទូយអាហារនូវវាយ  
ក្បាល បន្ទូយការបង្កើនទឹកមិត្ត ឬគឺមិនអាចណូនេះសត្វទៅដោះ  
បាន ឬមិត្តមិនបំពេចភាពដែកកំហើងចំពោះសត្វទៅដោះ ។

— តាមសការតិច្ចាល់មិត្ត ឬនូវសំពីលក្ខណៈសត្វសេស់ទេ,  
ពេលណាក់រាជដៃតែបានចេញពិធ្យារៈ ដើម្បីរកណែូយាល  
ដែរ ។ ឬគឺវាតែចូររាយមនុស្សដោយត្រូវដោយត្រូវ ដើម្បីបង្កើតចំ  
ណាងដំផូលរបស់វា ហើយត្រូវបំពេចភាពដែកកំហើងនូវវាយ ។

— ឬគឺចង់លើមានមិត្តភាពប្រើប្រាស់ ចង់បានមិត្តលួមូលិយសម្រេលការ  
នាមមិត្តប្រើប្រាស់ នោះមិត្តក្រុម្យាបុគ្គលិកលួម្យោះជាមុនុយខ្សោះត្រូវ ។

### និងមិនចង្វារកចង្វាល់ ។

— ដើម្បីប្រើសវិសមទុស្សរួមឱ្យកញ្ចាណមិត្ត ចូរសំបុរស្អាត់ជា  
ឃួយមិត្តទោះ សូមិត្តកំប្រែកប្រការនូវជួងបន្ទិចបន្ទិចខេស់ដៃ  
កំប្រឡុលរាយធមធ្ឌោះ អតិថិជនិត្តឈ្មោះ ធ្វើយវា៖ស្រាយទួរ  
ធ្មានតាមលទ្ធការដែលមិត្តអាចធ្វើបាន ។

— ពេលនិយាយការអីដាមួយអុកណារ ទោះវិនិច្ឆ័ន់ មិត្តនិ-  
យាយឈ្មោះរាល់លាស់ ម៉ោចគំនិងយើងប្រយ័ត្នប្រឈង ។

— ការសម្រេចដែលមិត្តយើង ។ មិនមែនទោះត្រង់ចំណោះវិធ្នា មិន  
មែនទោះត្រង់បានរៀនប្រើនទោះទេ ដែលសំវាន់បំគុតទោះត្រង់  
ម្នាច់ទាក់ទង ល្អាសវិគុអារានៅរាយ និងអភិវឌ្ឍន៍ការងារ ។

— មិត្តប្រើនស្រានចាន់តែលួមុចខ្លួនមិត្ត ។ ទៅកុងពិភពលោក  
មិត្តធ្វើឯម្មានឃើញការចូលមិត្តស្រឡាត្រូវៗ ទៅកុងមានមួយភាពៗស្អែប់  
ល្អាផីសវែន ។

— មនុស្សការព្រៃន ពេលដូចខុបសគ្គនាប់អស់សង្កែម អ្នក  
ទោះពិចាកជើងបានការងារដំស្តុណាស់ គេខ្សោចដឹងការលំបាកទោះ  
ឲ្យទោះដាមួយឈ្មោះដាសម្រេចដែលបាន ឬ៖ត្រាគៅមានកម្មាាង  
ត្រប់ត្រាន់ និងស្អាតិចុរអ្នក ។

— កុងសង្គមមិនចិត្តទេ អ្នករៀនពួកវានិស័យវិញ្ញាសាគ្មោះ  
បុទ្ធផ្លូវការឲ្យរាសាគ្មោះមកអនុវត្តបង្កើត ដែល ដើម្បី សង្គម

## វិញ្ញាបនប្រើបាន ។

— ពីកទាន់សង្គមមានអារម្មណិត បានសង្គមរបៀបខ្លួនឱ្យមានអារម្មណិត ទាំងនេះត្រូវបានដាក់ដោយមួយចំណុចទៅរាយជាតិត្រូវបានដាក់ដោយមួយចំណុច ប្រសើរដាឃទាក់ដោយមួយចំណុចយោរោយ ។

— បើមិត្តភាពធ្វើព្រមទាំងអាជីវកម្មបំភួមទុលាសង្គម ពិភពលោក នឹង នៅ បើមិត្តភាពធ្វើព្រមទាំងបំភួមទុលាសង្គមពីរបីទាក់ដែលនៅមិនឲ្យ នៅមិត្ត ? ។

— ឯម្ធាប់ឲ្យខ្លួនមានស្មានឲ្យច្បាស់លាស់ : ពេលឲ្យលីតេអីតី តំនិតរបស់មិត្ត សូមមិត្តធម្មលឲ្យច្បាស់ ថាពីមិត្តចង់និយាយអំពីរៀងរៀង កំឡើងនៅ គេកំឡើងដល់ភ្នាប់មិនបាន ។

— ហ្មារអំពីភារៈជាអ្នករបាំ មិត្តភ្នាប់ឲ្យប្រើបានដាឃនិយាយ ឲ្យតេស្សាប់ ។ បើនិយាយ ត្រូវនិយាយគោរពធមិនសង្ឃឹមត្រូវនោះបានហើយ ។

— ពីមុនផ្ទាប់ពីការអិទិនអ្នកណា ដល់ពេលបែកគ្នាលួយប៉ាក់ ទងគ្នា សូមមិត្តកំនិយាយពីរៀងទៅឲ្យសោះ ។ បើគោមានកុណាគេបីរឿង នោះរឿងរបៀបគុណាគេចបាន ។

— ការដានដំបូង មិត្តភ្នាប់ប្រើប្រាស់ប្រើប្រាស់សមត្ថភាព ទីឃាត ដុរូប្បារដាននោះទៅមួយចាន់ ។ ក្រារយមកសោះនឹងពិភាក្សាទុនទៅរីតហើយ ។ លទ្ធផលប្រាកដដាច្នូលឲ្យមិត្តពុំវាន ។

— មនុស្សម្ខាក់ ។ តើអាមេនលូហានអារក្រក់ ។ មិត្តគុងកំយកការលូហាល់គេមកវិនិច្ឆ័យជាអាមេនប្រយោជន៍ដល់ខ្លួនពេជ្ជន ដល់សង្គមផង ។ មិត្តកំអុយមើលតើបំណាំអារក្រក់របស់គេទៅ៖ ។

— ហើយគោរពរាជក្រឹង ។ បង្ហរៀនអារក្រក់រដៃង ។ ដាក់មិត្តមិត្តទៅតើធ្វើឯកសារ មិនយុរប៉ុន្មានសត្វវរទោះនិងភាយមកជាមិត្តវិញ ។

— តើធ្វើបាបមិត្តទៅពេលមិត្តទូវ៖ សមតុកភាព ឬដល់ថ្វីក្រាយមិត្តបានរាសទាតានទៅជាស្ថុកមានអំណាច់ សូមមិត្តកំសងស៊ិករៀងទោះ ។ ពេលទោះអ្នកជនការក្រោងចាយមិត្តចំណាតូមែន ។

— មិត្តត្រូវដាក់ទៅ កំទុយមានសោះទូរក្រោងនិយាយដើម្បី បិទិយាយមព្យុកបញ្ជីក្រោងទូរគេទៅពេលកំពាំងមួនកំពេត ។

— ហាត់រៀនវិនិច្ឆ័យកំណត់តាមផ្លូវ តើហាត់រៀននិយាយគឺចាយគេវិញ ។

— គួរការរំលែក ត្រូវបើកទូរទួលយាយខាងការទាក់ទង ។ គេមិនមែនជាមិត្តជិតស្ថិតិ ឬទូទៅគោរពមានមិកសង្គមដែរ យ៉ាងអត្ថិជ្ជមិត្តគោរពរាប់អាមេនទេទូរទួលលូយាយ ។ ពានច្រើនកាលណាយកាលណែកាល ។

— ដើម្បីលើដាយក្រុមការទាក់ទង ត្រូវបើកចុះកិរិយាទំនួន ចូលមិត្តស្ថាប័ត្រិនជានិយាយឲ្យគេស្ថាប់ ។ ហើយ

ទិញយាយសរសើរគេ ប្រសើរជាងនិញយាយបង្កាប់បុច្ចែនគេ ។

— ហើយនឹងធ្វើដំ ការទៅការប្រព័ន្ធនឹងសំខាន់ថាទាចំណែកនៅក្រោម  
បង្កាប់ស្តាប់បង្កាប់ដី ដីមួយការងារប្រព័ន្ធដែល ហើយ  
ស្រួលដី មិត្តគ្រួរដើរទូទិន្នន័យឱ្យសមត្ថភាពការងាររបស់អ្នកដើល  
មិត្តប្រតល់ការមួយនោះ ។

— ហើយឯកមិនទាន់ស្តាប់គេចូរស់ ហើយឯកមិនយល់ពីការងារគេ  
មិត្តកំប្រញាប់ទិន្នន័យគេ បើទូទិន្នន័យត្រូវនៅប់ដើរពេកទេ ។

— ក្នុងពេលពីការក្សារាយការកំណង មិត្តគ្រួរប្រើទីកម្មវិវាយស្រស់  
ស្រាយជានិច្ច ។

— ទូលាលធ្វើការអូមួយហើយ បុទ្ទូលការាបំពេញបេសកកម្មអូ  
មួយហើយ ត្រូវអត់ជនធ្វើការនោះមួយសម្រេចនឹងហ្មត់ចំតែ ។

— ធ្វើសកម្មភាព បើទូលាលធ្វើឡាចេទិន្នន័យ នោះពុំអាចធ្វើឱ្យបាន  
សោរោះឡើយ ។

— បើចង់មួយមានអ្នកធ្វើសហការ ជាមួយមិត្តឯកសារពីឯកតិតោះ  
ស្តីមិត្តកំភាលបញ្ញាយគោលបំណងមិត្តប្រើប្រាស់ ត្រូវប្រើប្រាស់  
មនោសនាថ្មីបានឡើងប្រចាំនៃថ្ងៃ ធ្វើឯកជាតិស្តិច្ចុះ រួចនើសពេលរោបាយអូ  
អ្នកទាញយកនូវមានឈានឈាយមេនឹងបំបាត់មិត្តឯក ។

— រាល់ពេលដែលមិត្តឯកបានធ្វើជាមួយអ្នកដើម្បី បុជាមួយមិត្តឯកពី  
អំពីសេចក្តីអ្នកដោនារបស់ខ្លួន បុច្ចែនអ្នកដើម្បី នោះជាការបង្កាប់

កម្មិនមិត្តចោលអត្ថប្រយោជន៍ទេ ។ មិត្តរបៀបរាងការទី-  
យាយអត្ថប្រយោជន៍ ។

— មិត្តបិទបែនគ្រាន់តែគ្រួរពេសរាងអំពើអាណក់របស់មិត្តដែល  
សង្គមថានឹងនៅនេះទេ មិត្តចែងទាំងគ្រួរពេសរាងអំពើអាណក់របស់  
មិត្តដែលមិត្តម្នាក់នឹងនឹងនៅនេះផង ។

— កុពិត្រាង់តែការសុ ការសៀវភៅការកំ មិត្តធ្វើឲ្យខ្លួចបុគ្គលិកលក្ខ  
ណែងជាយុស្ស ដើម្បីខោធ្វើអំពើអប្បិយភាពវិញនោះ ។

— ប្រយ៉ត្ត ក្រោងពេលដែលមិត្តកំពុងឯកធម៌តែមិត្តកំពុងឯកធម៌  
នោះ អ្នកម្នាប់តេកមិត្តវិញអំពើអំពីប្រព័ន្ធដែលមិត្តកំពុងឯកធម៌  
ពីការក្រោមឈឺ ។

— អ្នកខ្លះប្រកាន់ចិត្តទា ការងាររបស់បក្សុកខ្លួនសូន្យគ្រួរពេត្រ  
ទាំងអស់ ហើយការងាររបស់បក្សុកនេះសូន្យគ្រួរសងទាំងអស់ ។  
អ្នកណាតិតិមួយចុះអ្នកនោះខុសហើយ ខុសត្រង់យល់ចាករងារ  
របស់ខ្លួនរបស់បក្សុកខ្លួនឱ្យយើរយករាយ ហើយឈប់កែវិន្ទុញ្ចា  
ល្អវេចមេចនោះ ។

— ធ្វើមុស្សមិនបែនគ្រាន់តែរៀនចុះពីក ហើយធ្វើខ្លួនឱ្យស្ថាត  
ដោយធ្វើជាបិស់នៃសាសនា វិចិត្តទាំងគ្រាន់ហើយនោះទេ  
ពីគ្រោះខ្លួនទៅក្នុងសង្គម ខ្លួនដាតំណាក់ខិកមួយក្នុងចំណោមទិកមួយ  
សម្រួល បើទីកសម្រួលប្រើប្រាស់កម្មយកំណាក់របស់មិត្តគ្រួរប្រាស់ ។

ហើយខីតិកសម្រេសាប កំណកទីក្នុងរបស់មិត្តគ្រឹះសាបដែាន  
នេះចោរប៉ូជូដាតិកុំភាពកើតឡើបានឡើយ ។

— នៅក្នុងលោកមិត្តខ្មៅធីពីរូបីទេ ខ្លះសំដែនការសិទ្ធិស្អាយរាក់  
ទាក់ចំពោះគេ តែមានអ្នកខ្លះនៅថ្ងៃច្បាស់ណានិងមិត្តិធម៌  
យើរ តើមកអំពី ? . . . ។

— ការសំខាន់របស់មនុស្សក្នុងមួយដីវិត នៅត្រង់ស្អាយសំរាប់  
តិស្សាយសំរាប់ព្រោះឥតឬអតិថិជនកិត្តិមួយនេះឯង ។

— និយាយចំពោះគេរីសំយបច្ចេកទេសវិញ សមត្ថភាពធ្វើឲ្យ  
គុណភាពមួយឡើកាន់គេប្រសើរឡើង ។

— ការរស់នៅ បើមិនចំណុះអាណិយោទេ បានតែការនៅក្នុងពេល  
ឈប់គ្រប់ទានិតុងវានប្រយោជន៍ដល់ខ្លួន និង ដល់សង្គម ហើយ  
បើពោះបង់ពេលឈប់គោលឡើង នៅរស់នៅឲ្យគេចូនដែនដី ។

— នោះក្នុងលក្ខណៈណាក់ដោយ ក៏សេចក្តីស្អែហាប្រើឡើងទាំង  
ប្រកបច្ចេកវិទ្យានិងដាក់មួលហេតុដែល ។

— បើមានស្អែហាប៉ាំពោះអ្នកណាបេីយ ពេនគេច្បាប់បានអូ  
ក្រុងអ្នកនោះបានគ្រប់ច្បាប់បាត់សុកបង្គល បើបិស្សិច្ចិះគេតី  
ស្អែហាបាកប្រាស ស្អែហាសុកក្នុង ។

— ពេលចាប់ដើមឡើងក្នុងការ គឺជាមួយអ្នកណាម្នាក់ ឬ ប្រើន  
ទាក់ កុំភាពដើរទីក្នុងចិត្តមាតែអស់ពីចិត្តអស់ពីពោះឥតឬអតិថិជន

យើង ។ កំរាលដ្រើមទៅយើងសូបចូលហេះ ។ តើដែល  
ធោនាគេនីខ្សែចំពោះការបកដៃយុស៊យើង ក៏យើងកំរាល  
ទោទស្សប់យើងដ៏ ។

— ក្នុងថាម៖ ពាណិជ្ជកម្មលម្អិតការងារមួយ ឱ្យតួចប្រចាំនឹងការ  
ទិន្នន័យអំពីសំណាក់សមាជិកឯុទ្ធបុ ប្រើទូរបុ សូមិត្តិត្តកេ  
ជាត្រូវកំណើង និងស្ថានគិនិងនីងមិនមែន តើពេញនេះគូរឲ្យិនិត្ត ។  
ចុះឈាមក្រុងឯុទ្ធយើង យើងកំវាទិនិងដែករា ចុះឈាមិនក្រុងឯុទ្ធយើ  
យើង យើងចាប់ចាប់ដោយអគ្គិនម្នាស់គេដែង ។

— សូមិត្តិត្តកេទិន្នន័យ ដោយបំណងបំផ្តាញការងារយើង  
ក៏ដោយ ក៏ចូរយើងយល់ចាមានប្រពិកម្ម ហើយបើមានប្រពិកម្ម  
ក៏តិចបានប្រពិលាត ។ ព្រោះប្រពិកម្មរាជកម្មនៃជប្រើជប្រាយការ  
ងារយើងឈានទៅមួយទេយានចាប់ប្រពិលាត ។

— បើចាត់ដៃគ្មានដំបោតេគិទ្ធិទូទាញលួកដៃទូលាយកម្មវិសទេ ។  
មានពេចចាត់ដៃដែលមានដំបោទេ ដែលមិនបានលាងដែលកម្ម  
ទូលាយកម្មវិស ពីព្រោះខ្លះវិសចូលមួយដំបោរាជក្រុងរាយ  
ចាប់ឯកាស ។

— តោលដំនិកដាមទ្រាតាយអាជីកចំនាំ សប្បាប់បង្កើតសេចក្តី  
ស្ថិតិស្អាលនិងតួចិត្តលទ្ធផលឈើអ្នកដែលសំដិទទេក្នុងជាមួយចំហេ  
តិចិនប្រើការប្រពិភូះចេចលើសំដិទទេក្នុងនោះពីចានដែលទេ ។

## អំពីរកដាចិដែលគ្របាយ

ត្រាស្រី	:	Ruellia
ទំពៃងបាយឆ្បៃ	:	Raisin
ស្អាយ	:	Manguier
ម្កាត់	:	Pomme de cythère
ស្អាយចាន់ទី	:	Pomme de cajou
គ្រួច	:	Pomme canelle
គ្រួចបារាំង	:	Corossol
ដៀនុល	:	Popowia
ចិបី «ចិបីស-ក្រុហម»	:	Frangipanier
ទឹកដោះ «ដើមទឹកដោះ»	:	Holarrhena
ថ្មី «ដើមថ្មីដី»	:	Aganonerion
ត្រាយ	:	Taro
ម្នាល់	:	Ananas
កញ្ញា	:	Chamvre indien
មមេញ	:	Gynandropsis
ព្រះគ្មាន	:	Terminalia
សង្កែ	:	Combretum

លួយកវិគ្គិ	:	Tournesol
សាយ្យាត់	:	Laitue
ទក្រានខេត្ត	:	eupatoire
ជីរុញ្ញាម	:	Caynura
ត្រូវូន	:	Liseron d'eau
តំឡើងដ្ឋាតា	:	Patate
តែក្ស « ស នៅ »	:	Poirée
តែក្សភ្លាម	:	Chou
ខាត់ណាង	:	Chou de chine
តមចាក	:	Chou navet
ប្រកែសបុង	:	Cresson
បែបាយ	:	Pe tsai
ភី ស	:	Amarantacée
ភី ក្រហម	:	Amarantus
ភី បន្ទា	:	Amarantus gigantécus
ចាន់ធ្លឹង	:	Amarantus spinosus
ចាន់ចុង	:	Amaryllidacées
ប្រែ	:	Margosé
ននោងប្រុង	:	Luffa
ននោងប្រហ័រ	:	Eponge végétal
គិសក់	:	Concombre

ធម្មក	: Pastèque
ឃ្លាក	: Courge boutille
ត្រូវរាជ	: Courge cireuse
នគោ	: Courge citrouille
ស្វាក្រកាល្វងក	: Cyperus
កុច	: Igname
បាក់ឡូ	: Diospyros
ចំនួល — បែន	: Diospyros
ឈ្មាប់	: Kaki
កោសី	: Hévéa
ណុងខ្ពស	: Purghère
ណុងប្រេង	: Ricin
កំម្បុងលើលី	: Manioe
រលូសបានរំង	: Sablier élastique
បុកត្រូ	: Phyllanthus
កន្ទិត	: Phyllanthus
ក្រុខទ្ទាត	: Flacourtie
ក្រពោជី	: Hydnocarpus
នគោត	: Maïs
រំនគោ	: Canne à sucre

ស្រីកដ្ឋី (សម)	:	Citronnelle
ស្រីកដ្ឋី សាបូ	:	Lemongrass
ស្សីរ	:	Herbe Lallang
ស្សីរកត្តិយ	:	Chrysopogon
មងូត្រ	:	Mangoustan
ជិនានីដី	:	Basilic de ceylan
ជិប្របោា	:	Menthe
មេនកូរ	:	Cinnamomum
សវណ្ណកដី	:	Arachide
សវណ្ណកសៀវភៅ	:	Soja
សវណ្ណកបាយ	:	Haricot
សវណ្ណកច្រើង	:	Haricot
ប៉ែកតក់	:	Dolique bulbeuse
ប្រពាយ	:	Psophocapus
អង្គារី	:	Sesbania
ស្សីា	:	Sesbania aquatique
អំពីល	:	Tamarinier
អំពីលីក	:	Pithecolobium
ក្រដោក	:	Flamboyant
បទាសុពិ	:	Mimosa

ពាយុប « សំពី »	: Sensitive
វិមស	: ail
វិមក្រាបម	: Ciboule
វិមបារាំង	: Oignon
កាហ្វាយ	: Ciboulette
ស្រួច	: Noix vomique
ចំពី « លេខ.ស »	: Michelia
ពី	: Kapokier
កិច្ចាស	: Cotonnier
កិត្តិរាំងពាយស	: Sida
ជូនុន	: Durion
ផ្ការំយោល	: Hibiscus
ស្រោះ	: Lilas
បណ្តុលិនធី	: Tinospora
អុសំម	: Arbre à pain
បន	: Murier
ចំពុះ	: Jamboe
គ្រើបក	: Goyave
ផ្លាក្រដាស	: Bougainvillier
ក្រល់គ	: Nénuphar

កត្តាប់	:	Trapa
មិស	:	Jasmin
វាទ់សុយ	:	Coriandre
ត្រចេកក្រាច្រ	:	Centella
ជី	:	Carambole
ប្រលើងខ៊ែង	:	Averhoa
ដូង	:	Cocotier
ត្រាតិត	:	Palmier à sucre
លូរ	:	Aréquier
អ៊ែន្យ	:	Caryota
បាកេរុន	:	Pavot à opium
លួ	:	Sésame
មួ	:	Bétel
ប្រមច	:	Poivrier
ជីវិក	:	Piper
ជីក្រសវ៉ែតាបី	:	Polygonum
ក្រំធ្ងាក « នៃណ្តូតមឹក »	:	Eichornia
ក្រឹម	:	Grenadier
ពុទ្ទា	:	Jujubier
ប្រចុងធម្ម	:	Pamplemoussier

ក្រុចស៊ិច	:	Citron combéra
ក្រុចខ្សែច	:	Mandarinier
ក្រុចពោធិ៍សាត់	:	Oranger
ក្រុចឆ្នាំ	:	Citronnier
ក្រុសាំង	:	Feroniella
មេះ	:	Longanier
សារីមារ	:	Ramboutan
សេជ្ជា	:	Lucuma
លូតិ	:	Sapotille
ឃូម	:	Limnophila
គ្រប់វេជ្ជ	:	Aubergine
ផ្លែ៖	:	Piment
ផ្លូវំ	:	Tabac
តៅ	:	Thé
ក្រដោ	:	Jute
ក្រអុប	:	Mun tingia
ន្ទៃ	:	Ramie
ខ៉ី	:	Gingembre
ក្ររាយ	:	Cardamône
នមេះគិត	:	Curcum

# ពាក្យ សំដីមាស

— ឃើស្រឡាញ់គ្នា មែន ឧស ៩ ដង ចោលឈ្មោះ ១០  
ដងទេ។ « បនវិចារណា »

— មិនចោះប្រច័ណ្ឌ ឬមួយកុះប្រជែងណាតា ប្រច័ណ្ឌប្រជែងខោះ,  
ខោរោហើយតិតាការថាកៅទាម មិនអែល់សល់ ឬមួយកុះតិត់តិរសល់  
សល់ប្រចិនពេក ប្រការទាំងពីរនេះ សូន្យតែគ្រោះម្នាក់ ។

LI TENA

— បានទូកស្សាបារចិនណាស់ ដែលលើវិនេទីមួយទៅ  
ពេញឱ្យមោយសេចក្តីសង្ឃឹម, តើមិច្ចាប់ត្រូវលាយបាត់បង់ខោ  
វិញ . . . ដោយសារតែប្រការមួយ គឺបីប្រពន្ធចូលចិត្តគិរិយាធត្ស  
គ្នាបេក ។

DOROTHY DIX

— ជិត្តិធមេសំកុះអាពាប័ពិបាប់ ត្រូវឈ្មានកំរើតូនាក់ចូល  
រូបភាពខាងក្រោម តើត្រូវអនុគ្រោះខាងដូរ ។

ABEL BONNARD

— មទុស្សមានចំក្រីមត្រូវឈ្មោះសម មិនអាចូរូរស់ទេ

បានស្រួលជាមួយនឹងបន្ទុស្សដូរតីកំហៈគំរើយទេ

ABEL BONNARD

— ការធ្វើសវិសមនុស្សដើម្បីរៀបការ ខ្សោះតែបន្ទិច  
គីសរាយយោរដទៃ ។

CH. VAGNER

— ខ្លោះណូណូ:យ៉ាងណាក់ដោយ តែចុញ្ញាន់ទៅរាយទៅ  
ដាតីលីរោល ។ ផ្លូចគាន់នូវហាមួនស្ថាល តែចាស់កាល  
ណាក កិចចុំកាន់ពេខីង ។

LA MARTINE

— ក្នុងបណ្តាកិច្ចការដែលគេយល់ថា គោរក្រោនឯងគ្មាន  
នាក់ទៅអីនឹងស្ថូហានិងអស់ បើនឹងប្រការនោះកំមាន រៀងរារ  
ស្ថូហាមានីកំបាំងកំបែកឱ្យកុងនោះដែរ ។

PASCAL

— លីតិជាតិ ? ចំពោះនាក់ភូវ៖គេយល់ថា គីឡូដែល  
អ្នកទៅដីវិញគេយល់ថាលូ ។

LOUIS DE ROBERT

— ដែលបានសរុបដូចនៅក្នុងគ្រឿសរាយ គេត្រូវចេះទ្រឹងដែង  
មួល ដើម្បីឲ្យគុសជ្រាវរបស់យើងសំនោះបានតាមគុម្ភការទៅ  
តាមចានការបស់គ្នា ហើយកុំស្បែរចេងកំរែប្រឈរូសហេតុពេក ។

FOSTER WOOD

— ការពិតផែលលេចឡ្វីងយ៉ាងច្បាស់លាក់ដាងគេតីគ្នាន  
ឱ្យក្រាតីមទុស្សទៅក្នុងផ្ទះទេ សូន្យស្អាលជូចធីប្រព័ន្ធដើម្បី —  
យ៉ាយទិន្នន័យទៅ ពាក្យពីរោះ ពាក្យម៉ោង ។

DOROTHY DIX

— ធ្វើការអ្នកៗ ទោះបីជាការអីក៏ដោយ បើយើងមានទេត  
ការលួយលួយកែដាងគេ ទោះហើយគឺជាណិផែលធ្វើឲ្យស្រីចូល  
ចិត្ត ហើយគេយកចិត្តទុកដាក់សុលំបែង ។

BALZAC

— សេចក្តីលេខាហារវាងប្រាប់យើងទីនេះ គីជាសេចក្តីលេខាហា  
មានដំប្រាប់រាល់មិនបាន អគ្គទឹកភាពបំផុត ហើយកែទូលំបែងយាយ  
បំផុត លូកល្អាចបំផុត ហើយកើនុងអូលុសបំផុត លូងលូកបំផុត  
ហើយកើស្សាងបំផុត . . . នេះហើយ គីជាសេចក្តីលេខាដើម្បី  
អក់ព . . . រាជ្យចូរិសសទោក្រស់នេះជួន ។

J. CHARDONNES

— យើគេពិតិក្សមិនគោលបំប្រើប្រាស់ក្នុង នៅការ  
យល់ពាននៅត្រូវបីអរបស់ស្រីទោះ ស្ម័គ្រាក់បែងហើយ គីជាបុ  
មុស្សដែលមានចិត្តមិនប្រកភិ ។

ADOLPHE RICARD

— ឯធម្មប្រព័ន្ធ ត្រូវខ្មែរបៀនកសិនីនឹងប្រការ នវ្យកស់ទាំងនេះ  
មួយចំនួនដែើងគុណុញ្ញនៅក្នុងប្រការ ។

BALZAC

— ការដូចប៉ុកទីកិច្ចនឹងការមួយប៉ា រាជាណធ្វើឲ្យចិត្តនៃ  
បន្ទូលរៀលយើងស្រឡាញ់ បំពាក់ចោលនូវចិត្តភាគកកំហៈតាំ  
ពិយអូជាតិ បុគ្គរាក់រាជាណធ្វើឲ្យអករិលយើងស្រឡាញ់គេសាយ  
ចិត្តស្រឡាញ់ខ្លះដែរ ។

LATENA

— ឈ្មានរាជាណធ្វើឲ្យគឺផលណូបំផុត នៅក្នុងលោកទេរាជា  
ធម្មតាតាន ។ បណ្តាផូករិលយើងប៉ាស់នៅក្នុងកំឡុងសុកសុមបំផុត  
អល់យុរទោកកំសិដ្ឋថាគារកែទឹងសុកសុមលូបហើយ ។ ខ្ញុំមាន  
ដីជារៀងរាយ៖ បានឱ្យម្នាក់មានប្រព័ន្ធបានស្អាត ដល់រស់នោរា  
ឲ្យយុទ្ធតាន ៣ ឆ្នាំ លោកបើទេរាជកំមិចចំថាប្រព័ន្ធឌី មាន ក្នុក  
ពណ៌ភូមិដី ។ ការង្ហាស់បួនយោនទោសច្បោតនាន់ឲ្យគ្រោះម្នាក់សល់  
សុកមិនិលត្រូវបាន បុគ្គមួយប៉ារាជ្រាជម្នាក់ជាងនេះទេខ្លះ ។

Mme DE RIEUX

— ឈ្មានទីឲ្យទោកទាមដល់កំមិនសំនេះនៅខេត្តសុខ្សែក ។

PROPERCE

— បន្ទូលឱ្យបួនយោនប៉ា ត្រូវឱ្យនេះលើបានស្អី ដល់  
មីនីមីទេរាជកំបាន ត្រូវឱ្យអ្នកយាមទ្វារបានស្អីស្អី ។

— អ្នកឯងជាប៉ាបួនយោនកាត់ក្នុកកំហើងបានបានហើយទេ ?

— បានទេនេះ ! បុគ្គខ្ញុំជាអ្នកម្នាក់ប្រព័ន្ធ !

— បានហើយ, មីនីមីទេចុង !

— មានគោបស់រូក្តីនទេទៀក្ខុងលោក ពីមនុស្សស្រីនីង  
ឲ្យអត្ថិត្យរាយ ។

MALHERBE

— ត្រានអីយីចាប់ដល់មនុស្សស្រីឡើងខ្លួនគេ យល់ថា  
ខ្លួនគេត្រូវអែងយចំពោះប្រការអីក្តីដោយ ចំពោះអុកដែលទេទាំង  
វិញ ។

GINA LOUBROSO

— ទទួលសាទុណាពីមនុស្សដែលយើងស្រឡាញ់ រាយធម៌  
ថោកទាមទេ , រាជោគទាមពេកាលណារាយើងទទួលហៅយ៉ាង  
គ្រប់គុណគេ ។

LA MORTINE

— ចំពោះចិត្តយើង យើងមិនបានចំយោសនាដាក់រាជធីអីទេ  
យើងមានតែធ្វើតាមរាយូសំពងរាបីណាងោះ ។

P.ROCH PEDRE

— យេ:អុងបែលស្រីរាយធម៌ដែលចាស់ទេ ឯុងពេលដែលរាយ  
មិនស្រឡាញ់ឡើត ពីកម្មជីរាយប់ដៅ ( ឈុប់ដីធន ) ។

P.ROCH PEDRE

— មនុស្សដែលមានស្អោហាតិត្រាតអ ពីជាយមនុស្សដែល  
គិតទោសដល់តែសុភាស្អុលបែលមនុស្សដែលគេស្រឡាញ់ ។

BELOISE

— ទិត្តិសុវ្ភាស ពីសារគ្រឹះអលអារយ៉ាងពិសេសបំផុត

ខេស្សស្រីណ្ហ ។ គ្មានអីដើរមាត្រកំបានសល់បច្ចាមាត់ព្រៃនីមយាំង  
ល្អវេះទេ មាននៅលំណែងចំអកទឹកទេស្ថូប៊ែ ។

SAINT MAURICE

— លម្ងិដលម្ងួនខេស្សស្រីណ្ហ តីដើរមានសមភាព  
ទាំងអស់ ចំអេសចំភាស ; ផ្លូវតាម , មានក្រ , តួច្ចាយ , ក្រុង  
ចាស , ិត្តសត្វរក្តួចរាយបាយបាត់អស់ដែរ ។

ABBE PREVOST

— ក្រុងមានចិត្តទូទៅសណ្ឌានីងអូកបំនើទេ ដើលកេយកមក  
ជាកំលើចល្អឆ្លើង ។

BALGAE

— ក្រុងមិទូទូសអូសអីនីងត្រាយកំណាត់ទេ គេចាប់យើងចុងចេះ  
នៅកោដោយដើរកាត់តាមក្រោដទ្វានបានស្ថិត ។

SAINT CYPRIEN

— អូដើលូចហើយគីរនឹងអុតុ ; អូដើលូចហើយ គីរ  
មុញ្រាន , អូដើលូចហើយគីរលាយរាល់ ។ នេះហើយគីរ  
វិធានទូខេស្សស្រីណ្ហការនៃសម្បាន៖ទាំងអស់ មិនចំពោះវេលូច្ចូតិតិ  
ស្អែហាទេ ។

PAUL ABARD

— ខីគ្មានស្រីទេ មទុស្សប្រឈរីងខេស្សស្រីណ្ហទៀតាមទាំងអស់ ។

CICERON

— ទណ្ឌុកមួលទុស្សប្រឈរ ដើលស្រស្រាយតែស្រីហូស

ហេតុពេក គឺធ្វើឡើងប្រចាំណាត់ខែ នៅក្នុងរាជរដ្ឋប្រជាធិបតេយ្យ ។

J. JOUBERT

— នៅក្នុងរៀងប្រចាំណាត់ខែ ការស្រឡាញៗទាំងនេះដើរត្រូវសំខាន់ដាក់សាងសេចក្តីស្មោះ ។

ROCHE FOUCAULD

— មណ្ឌាប្រភាកាស្ថូនវិងអស់ដើលស្រីបានរៀននៅក្នុងសេវរគោរក្រាត់ពី ជាស្អាកស្អាយទៅការក្រុតិចស្រួល នៅក្នុងក្រុលប៊ុណ្ណោះ ។ កាលណាតារតិចប្រុងបញ្ចីចាយ ចិត្តទៅដឹងទៅរៀង; កាលណាតារការស់នៅបន្ទីតុងប៊ុំតិចនាគារ; ឬប្រុងវិបតិបុគ្គការ ... ទីបចេបានប្រើស្តីមួយដាក់លាក់សម្រាប់ដិវិត ។

GINA LOMBROSO

— មនុស្សនៅក្នុង ចូលចិត្តទិញាយអំពីរៀងស្រីបានស្មោះ ចុំទូលិចតាមខ្លួន ចំពោះមនុស្សចំណាត់ដាក់ដោយ កំមានប្រការដើម្បីទិញាយគិច ឬ ប្រើន ឬ គិតិអល់រៀងនោះដោ ។

P. J. STAHL

— ស្រីទីបចេបានបៀបសងស៊ិកយើងគ្រាប់ខ្ញាក់ ។

Mme de RIEUX

— មនុស្សណានិញាយសរសើរពិស្តិ ។ គឺជាមនុស្សដើលមិនទាន់ស្អាត់ប្រើប្រាស់លាស់ មនុស្សណានិញាយអារក្រកពិស្តិ ពីជាបនុស្សដើលមិនស្អាត់រួចរាល់វិងអស់ពីនូវរៀង ។

GAULT LEBRUN

— ធនធានដែលបានក្រោម ឬ និយាយអាណាព្យាក់ពីស្តីប្រចើនដាមគេ  
គឺជានៅហើយ ដែលប្រឈរត្រូវបានដាក់ដោយអុកណាទាំង  
អស់ ។

THEOPHILE GAUTIER

— ស្វែហាថំពោះមនុស្សប្រឈរ គឺជាស្វែហាមួយ  
ទំពោះដី កិរុបស់គេ តើទំពោះមនុស្សប្រឈរវិញ ស្វែហាតីជាប្រឈរ  
ប្រឈរគីអស់មួយដី វិគីបែលស់គេ ។

— ពីភាពិទេតមកដល់មនុស្ស; ពីខេមិកដី មានវត្ថុសេច  
ក្តីស្វែហាទេដែលអាចចូលរួមបានហើយហើយហើយ ។ ស្វែ  
ហារាជាមួយសតល់នៃគ្រប់កិច្ចការទាំងអស់ មានវត្ថុហាទីចាន់  
ដីនៃ មានស្វែហាទីចាន់នៅលំ មានស្វែហាទីបានសុកមួល  
ស្វែហាមួយតាំងកាត់អាចចូលរួមបានការលាយបាន ឬចូច្ចានីនៅ  
វិញ ឬចូលរួមបានការលាយបាន ។

LA CORDAIRE

— ទណ្ឌកម្មដំបីជុំដែលគេប្រើប្រាស់គឺជាលើលើ  
សត្វរបស់គេទោះ គឺទណ្ឌកម្ម ឲ្យសត្វរបោះប្រឈរត្រូវ តែកំ  
ឲ្យប្រឈរត្រូវតិចមកវិញ ។

LABOUISSÉ

— អាតាប់ពិតាប់ គឺជាប្រភាពមួយកំដុំកំវិច្ឆិកបំផុតទៅ  
កុងបណ្តាប្រការទៅដីនៃគ្រឿមគ្រឿមគ្រឿមដីវិត ។

BÉAUHARNAIS

— ត្រូវការានទូលស្អាតការពិតទេ ដើមីយើងហោចា  
«សេកយុទ្ធសេចក្តីស្អែហា» ការពិតមានពេលខ្លះគឺយើងស្រក  
យុទ្ធឌីថ្មីគេមករៀបចំបានអ្នកលើយើងទៅវិញទេ ។

J. DES VIGNE ROUGES

— មនុស្សណាតាននឹកគិតទៅដួលទិន្នន័យបិធីនៅឡាត្វូលស្អែហា  
ដោយទិន្នន័យទិន្នន័យក្នុង , គឺជាមុនុស្សក្រុង ត្របាបតាមលទ្ធផល  
និងភោតនៃមនុស្សស្អែហា គឺជាដីក្នុងទិន្នន័យក្នុង តេហានធ្វើ  
ពលកម្មដោយដីក្នុងនៅ ហិរញ្ញករួចដីមុកបំផ្លាញដោយសារ  
កិច្ចការនូវតានដួល ។

MONTAIGNE

— មនុស្សប្រើគឺជាមុនុស្សមានចាត់ហ្មសហគុត្រ ឱច្ចោម  
ធ្វើមេខាន់ដីមនុស្សប្រុស ស្រួចជាមុនុស្សប៉ូកណ្ឌូហ្មសហគុត្រ ឱច្ចោម  
អារក្រកវិញកំអារក្រកហ្មសហគុត្រដែរ ។

LA BRUYERE

— មនុស្សស្រីណាផីលគោរពចិញ្ញាយនៅលំខែ ជាងចំណែក:  
បញ្ញានេបស់ខែ គឺជាស្រីលេខមួយនៅក្នុងចំណែកម្រោង ។ ស្រី  
ណាផីគោរពមួយគឺបស់ខែជាងតម្រៃវិជ្ជានេបស់ខែ គឺជាស្រី  
មួយគឺ ។ បើទីនេបស្រីណាផីគោរពបុណ្យសក្ខិប្បរណ្ឌនេបស់ខែជាង  
រូបសម្បត្តិនេបស់ខែ នៅជាមុនុស្សស្រីនៅក្រោមឯក ពីត្របាបតាមលទ្ធផល  
និងជាមុនុស្សស្រី ។

CHAM FORT

— ស្រីលាក់ដោយអូតុត្រា ជាធិបុរាណភាពលើខ្លួនឯង  
ក្នុងក្រុងអស់មួយជិត ។

ALTRED de VIGNY

— ប្រការធម៌លូយេក្តាយក្នុងរឿងស្ថិតិថា តាមអាហារ  
យុទ្ធសាស្ត្ររាជ្យទៅសោរដែលត្រូវបំផុត អល់ខោចាស់ត្រូវបំផុត  
ពីសោរដែលត្រូវបំផុត ។

ROCH PEDRE

— ខ្សែងបំក្រុចគេ មាននឹមិញចាប់ឡើងអល់គេ មានតើកិច្ចកា  
ខោដល់ ខិបសេចតិត្រូហារារាបីពណិលម្បា ។ បាត់អស់អូង  
មិតិថា ។

LA BRUYERE

— ឱ្យអោចបញ្ញាយសកម្មភូលឲយ បានយុបន្ទាប់ពីភាពាហ៍-  
ពិភាហ៍ នៅពេលទូរទៅមិនមានកុគិត្យណែនាំបោកយុទ្ធន ។

J.J ROU SSEAU

— ឱ្យស្រីលាក់ស្រួលឲយ ខ្ញុំដោយអាណាពិត ខ្ញុំសុចិត្តកំស្រ-  
ួលឲយ ខ្ញុំធ្វើឯង ពីរោចាប់ខ្លួនមិនជាអ្នកលុំចាន់ទេ ។

MONTAIGNE

— មនុស្សស្រីលាក់លើអប្បលួយនឹងក្រុហា នៅយុទ្ធន  
នាមីតិកត្រូវគេជាក់ ពីរោចាប់លើអកបិតមានថ្វុមុនដើមទៃទៀត ។

SAINT PROSPER

— ត្រានីរុបនាប់ពាណិជ្ជកម្ម សូមឈើកិច្ចក្រឹតអនុយ័យមាយ។  
គ្មាន៖ ។

J. J. ROUSSEAU

— មនុស្សស្រួលភាព តើហើរយំទៅចេរោះមុខមនុស្សសែល  
មនុស្សស្រួលៗ នៅដើម្បីម្នាក់ខ្លួនពាន់មិត្តភ័យ ។

BALZAC

— យក្រាត់មកល្អងមើល ឱចិនបានចាន់ដោយហាម្បានៗ  
ត្រូវបូមិនណានៅ ។

ROCHEBRUNE

— ការដឹងគុណភិជាជួរកាត់ខ្លួនកសាងទីស្វែហា ។

THEOPHILE GAUTIER

— មានតិចពេលលោមិនមិនត្រឹមត្រូវ ដែលអាចចូរពាល  
បានទូទៅបូសស្វែហា ។

PUBLIUS SYRUS

— ពេលរោល នៅឯណីតុលាប់គឺកិច្ចិយ៌ស្វែហាដែរ ។

LE TASSE

— មនុស្សស្រួលដែលចូលចិត្តតិចហើយអូតអាងពេក គិជ្ជស្រី  
នៃការគោរពខ្លួនឯង ។

Mme de RIEUX

— មនុស្សប្រើមិនទូលចិត្តហើយអតីតាន  
មនុស្សប្រើសច្ចលចិត្ត ។

ALPHONSE KAR

— ជីវិតរបស់មនុស្សប្រស គឺក្លឹបឱ្យខ្លោះ ជីវិតមនុស្សប្រសគឺ  
ផ្សេងៗ ។

BAL ZAC

— ឡេស្រប្បាយ ពនៃសេចក្តីជា ឬនដំបូងបង្គល់ហើយ  
រាជិទ្ធជាការបាលមិនត្រូវធ្វើសង្ឃ័ំលើកបួសដឹកតាមលំមនុស្សដែលយើង  
ស្រឡាញ់នៅទេ ។

P. BOURGET

— រាងឆ្នើប្រព័ន្ធ ប្រការដែលចំងារបំផុត គឺការដែលប្រែច  
ធ្វើប្រព័ន្ធដើម្បីប្រព័ន្ធ ឬប្រែចធ្វើបង្គួនីងបង្គួន ។

EMILE STOCH

— មានឈើដី ប្រចំណ្ឌុកីមានសម ភាព ត្រីមត្រូវហើយ  
សមរម្យតិច្ចារាសំដោរទៅលើកិច្ចការពាររត្រួតសម្រាប់យើង,

LA ROCHE FOUCAULD

— ប្រចំណ្ឌុវាកេតមកអំពីផ្សេងៗ ហើយវាក់ស្មាប់ទៅនិង  
ជាមួយផ្សេងៗ ។

LA ROCHE FOUCAULD

— “តើអាចអនុញ្ញាតបានតាមពេលដែលគេស្រឡាញ់។

LA ROBBE FOUCAULD

— ការសង្គមរាប់អានស្មោះគ្រង់ មានពេររាងមនុស្ស សហ្មារសមេ ពីក្រោះមួយដ្ឋានខែសំរាតីម៉ោគមិ ហើយដោយ សារក្រោមគ្នាម៉ោងដៃដែលរាយការចោរដោរគ្នាអាច ។

ARISTOTE

— ធម៌ដឹងគ្រឿទេមុនស្ថាកី ហើយសេចក្តីសហ្មារគ្រឿ ទេមុនការពិត ។

JOUBERT

— ស្ថូហាណ្វិែន នាំចូរបែងវិកទូលាយ ។

JOUBERT

— រៀលគេម្នាក់នេះ រាយការហើយមិនស្របកបញ្ញាមេ ។

ពិចារណា

— គ្នានមិត្តភាពណាដែលមាំមួនជាស្ថាពន្លេ បើមិត្តភាព ទោះមិនផ្តើកទេលើសង្គមឱ្យមួយ សង្គមឱ្យដែលអាចទាក់ទាញ ព្រលិះងមិនកែ ឬការពេតានដិតស្ថិតិ៍ងគ្នាដានិត្តវ ដោយគឺ បណ្តិតនឹងសុកវិធីយ ។

MANWATER

— មានមនុស្សប្រចាំឆ្នាយលំថា ការទាក់ទងសម្បទាស្ត្រាលូត្រា គីជាបញ្ហាកាយទុពា ម្មានហើយបានដារមានកំហុសប្រចិន វានេដ្ឋរកាយទុណា នៅខែបុច្ចែង មនុស្សទាំងពីរនោះត្រូវបានការពារកំហុសប្រចិន ។

ពិចារណា

— ការទាក់ទងរាប់អារម្មណមានប្រយោជន៍ដល់យុវជន គីទំង្វេត្រាបានល្អ ហើយចេសរាងការធ្វើសង្គារ មានកាយទុណា មួសទាញរាយដើម ។ ការទាក់ទងរាប់អារម្មណមានប្រយោជន៍ ដល់មនុស្សចាស់គី កាលណាមានជួយឱ្យដ្ឋាន គីបានការប្រព័ន្ធផ្លូវលួនឱ្យលោម បានការធ្វើយុទ្ធមូលទំនួរការរាប់អារម្មណ សម្បទាស្ត្រាលូត្រា គីជាប្រការមួយទៅការលួនឱ្យលោមប្រព័ន្ធផ្លូវ ដាបិទុតទេក្នុងលោក ។

ពិចារណា

— ឪពិកំថោះប្រហោងប្រនៃចំណួនឱ្យទីក្រាប់រ នោះប្រហោងទោះដំបូង គីច្បានីអីកំប្រឡាយឱ្យស្រីការចប់ពីរ រាការ៖ មកក្រោងដោយសរីការ ។ បើស្រីនោះមិនអាចស្តាប់បង្គាប់មិត្តទេ គីវិនិចបង្គិតរៀងឱ្យមិត្តអាម៉ាស់មួយដោយសត្រីរបស់មិត្ត ។

- មិត្តមិទេបីប្រព័លវាសាធា នឹងព្រលីនដើរីនចុំមួលទៅ  
ទៅក្នុងកំណាពេខសំមុនស្បែកទេ ។ Waterstone
- មនុស្សអាជីវិតានេដីអំស់ កាលណាមទុស្បែនទោះ  
អាជក្រាយទៅជាសត្វនៃទីផ្សារទី នឹង សហ្មនសិទ្ធិ ។ Massillon
- នោកទូនុនណាត្រានសេចក្តីផ្លូវប្រជែងយោទល់ នៅ  
កន្លែងនោះគឺមានធុកនៅក្នុងច្បារ ។ La cordaire
- ការប្រចិន្ទ គឺជាផិតមួយាក់ទៅក្នុងសេចក្តីលីងឃុំយុ,  
រាជាភិបាលយោរោបាយធម្មតាំក្នុងពេល សែលមនស្បែរជាតិ  
សេចក្តីលីងឃុំយុទោកាតិត ។
- ការសង្កែរមេណីមិត្តភាព គឺជាសេចក្តីថោកទាមមួយ  
លើសពីសត្វគេពាក្យត្រសម្រេច ។
- មិនអាចស្រួលរាយៗជាលើកទីពីពាន់ទេ នូវប្រភាកេណា  
ដីលីងឃុំពាយីដីរួមករើយ ។ La Roche Foucauld
- នោកទូនុនណាត្រានសមភាព នោកទូនុងនោះគូមិត្ត  
ភាពទេ ។ Sully Prudhomme

- នីងពេលមានចាន់តិកយេរ្តវិតិឃុំជាលំខ្លួន សល់  
ពេលមានគ្រាប់ថ្មាក់អ្នកទោះដឹងមួយជាន់កោមិនខាន់ ។ Florian
- តាមយោបាយណា ទីនូចូលិត្តសត្វូនិសែនិយាយក្រោង  
ជាចារិយាធិកិត្តិសែនិយាយបញ្ហាបេក្ខជំងឺ ។ Arnault
- មិត្តភកិតិហើយមានភាពឈើចាប់ផ្តើមមួយកំណើង គីជាប្រភាក  
មួយនៃឡ្វេអាម៉ាស់ដល់មិត្តភក ។ Roton
- គំនិតអគ្គិសនុភាពមិនអាចទេរិត្តិសមចកិត្តុកសោកខេត្ត-  
នាទាន់ឡើយ ។ Goethe
- គិតិអាជីវិទ្យានាន់ ដោយសារប្រភាកដែលគិត  
ពាន់នោះទេ នូយេឡើរឯ្យ គីតិអីវិទ្យានាន់ដោយសារប្រភាកដែល  
គិតឯ្យ ។ J. Flory
- បិទិត្តដែលឱ្យរួមបានបំពុំបានចិត្តទេយុទ្ធមេន្ទិន ិត្ត  
គិតឯ្យគិតឯ្យបានកំសល់នូវការឯករាយភណ្ឌ ។ ធម្មគារ្យាន់តែគិតិបាន  
យុទ្ធផ្សារិនោះណាមួយនូវការិយាយបានឡើង ។
- ីកក្រុងកំមួយសារប្រា. អាជីវិទ្យាផុំទិន្នន័យភាពមួយបាន  
នូយេឡើរឯ្យ ីកភាពមួយបានបិនាបានឡើង ីកក្រុងកំមួយសារប្រា  
ប្រភាកដាន់ទេ ។

= គុណភាពប្រឡាយប្រពន្ធមួន យ៉ាងស្មានស្តីប្រឈម  
ត្រាងទេសចរណ៍ តែមិនមាយមានបញ្ជាផាហេដែលបានបង្កើត តើស្រប-  
ឡាយប្រពន្ធដែលត្រូវបានបង្កើត ព្រមទាំងស្របឡាយប្រពន្ធ ត្រូវបានបង្កើត  
ឡាយដើម្បីជួយការពារស្របឡាយ ការព្រមទាំងដើម្បីប្រមូល  
យក ។

P.duboyer

— នៅកីឡាយនូស្ស ដែលខ្លួនអាចប្រកល់ប្រួលកិច្ចការជាំដី;  
មកអំពីមុនស្សន៍នៅមានលក្ខណៈដឹងជីនេះ ៣ យ៉ាងគឺជាំនីំ, គោរព  
និងជាមិនជាក់ ។

De Vogué

— មិត្តចំង់ប្រួលខ្លួនដី នាយកូលសេចក្តីស្មោហារបសមិត្តប្រួល  
នេះ? សំបុត្រិនយាយប្រួលខ្លួនប៉ូល តើវានំប្រួលមិត្តមានវិបត្ថុទេ?

Garçot

— ខ្លួនមិត្តសម្បាយប្រពន្ធដែលការបង្កើត ក្រោមឯកសារដែលដឹង  
គឺប្រួលខ្លួនខ្លួនដែលបានកំណុលតែក្នុងមួយសង្គ័េះ ។ F. Chermont

— ខ្លួនដើម្បីប្រួលមិត្តសម្បាយចិត្ត ប៉ូលខ្លួនដឹងជួយសក្រោះមិត្ត  
ប្រួលជាមួន ។

Caton

— ឧប្បមតិនៃសេចក្តីស្មោហាស្ថិតិស្មាល គឺ « យល  
យើង » តើវានៅ « តើវា » ។ Mme Swet chine

— ទៅខ្លួនអីដឹងសេចក្តីស្មោហាយុទ្ធដំបូង ដែលវានាំចិត្តយើង  
ក្នុងចិត្ត ។

Gresset

— យ៉ាងមិច? មិត្តភាពសេចក្តីស្មោហាបើយិត្តធ្វើយើង  
មិត្តមានជីវិតសំខោយ? ។

A. de Musset

— ស្រឡាញ់ការតែគ្រឿន ហើយពោះចាលទៅ គីកាត់  
តែសង្សាយ ។

La fontaine

— ស្រឡាញ់គីតាកាតរាក់កណ្តាលនៃសពិអារម្មណ៍ ។

Victor Hugo

— ក្នុងពេលដែលប្រព័ន្ធឌាច់ទៅ បង្កើតបេះដឹងមនុស្សលោក  
បានបង្កើតមុនដំបូងបង្កើសទៅចិត្តមេត្តា ។

Bossuet

— ប្រការដែលខ្លួនស្ថាល់យ៉ាងឆ្លោងឆ្លោង ជាផាក្យារាប់  
រាល់ស្តីផ្តល់ស្ថាល់ទេ គីមានវាន់នៅតែបនុស្សត្រីបត្រីនេ ។

Cicéron

— មិត្តភាពគីតាសប្បែសិនិទេវិញ្ញារេមក ដែលវាលើច  
ទីក្រុងដោយលទ្ធផល ។

St. Thomas d'Aquin

— បើអ្នកណាមិនយល់អស់ទេបញ្ហាសាច់ណាយមេទេ អ្នកទោះ  
ឯងគីងគ្រូស្រាវច្បាយរាមុសចាប្បែយយ៉ាងខ្ទាច់រួចរាល់ ។

St. Augustin

— នៅក្នុងបណ្តាញភាពទាំងឡាយ បានពេកាយពណ្ឌភាព  
ដែលខ្លួនជាមើត ពីក្រោះវាប្រើប្រាស់សំខាន់ខ្លាត់របស់ខ្លួន ហើយ  
ប្រើប្រាស់សំខាន់ខ្លួនខ្លួនបានរួមចំណែក ។

— ស្ថិតិយាយប្រើប្រាស់ប្រើប្រាស់ស្ថិតិយាយ គឺជាមួយនាស៊ីតិយាយ  
ដែលយើងស្ថិតិយាយ នៅក្នុងទោះរួមបានសមត្ថភាពវិបាទា,  
សមត្ថភាពធម៌រួម និង ចិត្តនូវសមត្ថភាពិត្យល្អជំនួយ ។ Carnot

— សេចក្តីរាប់អានស្ថិតិយាយ ដើម្បីថ្លែងប្រើប្រាស់ត្រូវ  
ឲ្យមានលក្ខណៈផ្សេងៗនៃអំពីសំខាន់ខ្លួន ។

— ខ្ញុំយើងសេចក្តីរាប់អានស្ថិតិយាយ ដូចជាកុងអំពីយើង  
យោងមានកម្លិះ ដែលទៅបានផ្តល់ឲ្យយើងនឹងអំពីសំគាល់ ។

Cicéron

— សេចក្តីស្ថិតិយាយដែលគោរចំពោះអ្នកណាយូយ៉ា  
ការបោះពីរសំខាន់ខ្លួនប្រើប្រាស់ស្ថិតិយាយ ហើយក្នុង  
បុរិយាជារ៉ា រាយធម៌ដែលជាសេចក្តីស្ថិតិយាយ ។ P. Séguir .

— ឥឡូវឱ្យសេចក្តីស្ថិតិយាយ វាប្រើប្រាស់លើកឥឡូវឱ្យដឹងមួយនៃ  
ខ្លួនខ្លួយ ។ Gustave Thibon

— តីការរាប់អានស្ថិតិយាយនេះហើយ ដែលនាំឲ្យយើង  
សង្ឃឹមរាយការយ៉ាងខ្លួន ហកុពណ៌លេខីត្រានរាយការដែល

ទាំងយើងសញ្ញាយចិត្តទៅជាពុញ្ញប្រាក់រដ្ឋមានរាជការលើពាណិជ្ជកម្មនេះ  
អស់ទីនីវាយទៅជាថ្មីរប្បាល ។ St. THOMAS D'AQUIN

= ការរាប់ភាពស្ថិតិស្សាល គឺជាប្រព័លីអិមិយនៅក្នុងវត្ថុ។

Pythagore

= ប្រច័ណ្ឌទេសចរណ៍ស្ថិតិស្សាល រាងនី  
ហើយអេអាចនឹងបានទូទៅសុកម្មុលគ្រែសរុប។ ឬប្រច័ណ្ឌលួចដីជាតា  
របៀបមួយនៃច្បាប់គួរឱ្យស្អាត ហើយនំច្បាប់គ្រែសរុបនៅថ្ងៃខោរោគ ។

François Richel

= មិត្តស្ថិតិស្សាលគឺជាយុទ្ធប្រើមិត្តមួយរយដង ហើយ  
នៅពេលផែនកែងកង ។ Mme Swetchine

= មិត្តភាពរួចរាល់ឡារោងភាក់សុ គិចនាមធ្វើបាននៅ  
នៅពេលមុនក្នុងផ្ទះ ។ P Bonnet

- ស្រឡាយចិត្តមួយដើម្បីក្រោកចំណោញទេ គឺដើម្បីក្រោកចំ  
សប្បាហស ។ Sertillages

= ស្អាតគឺជាការសញ្ញាយ ត្រូវកិត្តិយសគឺជាការកំភួច ។

P. Corneille

= ស្អាត « ទាំងមួយគឺចំឡើងក្នុងការពាក្យត្រាសំដើរ »

ធម្មស់ទៅចានដោយសារល្អកម្មាន តើងធម្មត្រស្វាប់ដោយសារ  
ត្រូវក្លឹងទៅ ។

A. de Musset

= មិត្តភាពគីជាសុទុកម្មាយ ដែលមនុស្សបង្កើតរាល់ម្រាប់ពួ  
មនុស្ស ។

Emile Deschamps

= ស្អុហារមានសុប្រិយប្រើប្រាស់ ដូចត្រូវឱ្យទូរទៅ  
មេស់នា ។

La Fontaine

= សេចក្តីស្អុហារបំភាពនៃមនុស្សដូចខ្លួនខ្លួន គីជាសាតុណា  
មួយបស់ខេត្ត ។

Voltaire

= ពីរភាពបិទនៅក្រោមផែនទៅខាងក្រោមដូចត្រូវឱ្យការចែលទា និងឯក  
មនុស្សនៃអស់គ្មាន រឿងឯកសារដូចឯករាជ្យ និងស្អុហារ ។ ចំពោះបញ្ហា  
ស្អុហារនេះ មានមនុស្សយកលាក់រាល់ស្អុគ្មានច្រើនណាស់ ។

Tracjanus

= គ្មានស្អុហារណាតា ដែលមិនទាក់ទងទៅនឹងសាញ់ឈាម  
នៅលើ ព្រោះស្អុហារត្រាយដូចម្រោយគ្មាន ។

Kergalard

= មនុស្សស្រី ធម្មជាតិបង្កើតឡើងមុនបង្គួស គីជីយ៉ាស្រ.  
គ្មាយដើម្បីចែលទានើប្រព័ន្ធគិនីដើម្បីម្មាយ ។

P.gillet

= សេចក្តីស្រួលរាយបំភាពគ្មានដល់គ្មានម្រោយគោរព គីជាការ

— ១៣៣ —

ថ្វីយចាបក្នុងអម្ចាយ សំរាប់ពិធាលាការសេចក្តីសប្បរឈស ដាសានសលូយ  
ភាក់ត្រាក់មាស ជាដាឡីកិត្តិយសទោះទៀត ។ St. Ambroise

= ភាគពីទោះទៀត មានប្រើប្រាសជាថ្មីនឹងពាណិជ្ជកម្មលំថា  
ឡើហាតិជាលើយឡើង ។ អល់មិនប្រួចបាយឱ្យត្រូវការគ្រោះ«ឡើយ  
ឡើង» ដ៏គ្រោះថ្វីភាក់ទោះនើងបានគេយើងឱ្យឱ្យចាប់ ។ R.Casimir

= ដោយសារពាក្យរាប់អារសំណើសសំណាលនៃនីហិយ  
ដែលមនុស្សត្រូវបើកចាក់ត្រាតំប្លាតនឹងច្បាស់ មនុស្សលើ  
ពាណិជ្ជកម្មបានសារធម្មុល ហើយប្រការនេះរាកាត់តិចបាន  
ទោះទៀត គឺមនុស្សដែលស្អាប់បាត់ទោះហើយ បានសំណួនទោះ  
ទៀត ។ Cicéron

— នណ្ឌបានិត្តការពន្លឹមច្បូចប្រួចបានលួយ គឺតិចច្បូច  
ត្រូវអនុចំយុទ្ធគិត្តរាប្បុប្បុទ្ធសេចក្តីសប្បរឈសជីទុក ។

Z.sidore

— មានសុកបង្កើលណាភាគចំពុកស្រីនិងសុកម្ពូលបានជូបមនុស្ស  
ម្នាក់ដែលក្នុងចិត្តថ្មីមនុស្សទោះ យើងអាចបើកបង្កាញបាននៅ  
ចំណុចសម្ងាត់ទិនអស់ ។ ដើរភាក់ទោះលើពាក្យសំដិប្បីយប្រួចបាយឱ្យ  
របស់ជាដាឡីរបស់យើង ។ Senèque

— ការសន្និទាហប់អាង គីជាការធ្វើយក្សា គីជាតុរូវាទូយ  
ហើយកែវិក្សាបេរិច្ឆេទដៃ ។ L.Veuillot

— អ្នកក្រមានមិត្តភីពិចណាស់ តែបីបានធ្វើធម្មាក់ពី  
សហ្យាយជាជីប់អុត ។ Z. Sarto

— មិត្តភីការងារប់អាងសន្និទាហបោ អាងធ្វើយមិត្តឲ្យបានដំឡែង  
ទៅក្នុងជិវិគីគីជាមុនស្បែរសុខកិតិអលិមិតុជាមួយក្សា បានខ្ពស់បុ  
គតិដឹងក្សា ហើយជាពីសេសមានបញ្ហារាងនៃកងការអនុវត្តនៅតុលាយ  
ពីនោះជាមួយនឹងមិត្ត ។ ពីព្រោះហេតុទេះ មិត្តកំសុន្និជានៅពេ  
ទេនាលើគេធ្វើយយកអាសាយមិត្ត តែត្រូវសំដោរទេនាលើគេធ្វើយដើរហ-  
ប្រិបតិការដើម្បីបង្រៀនកម្មផ្តល់បស់មិត្តនឹងគេ ។ Manwater

— គ្នានេូស្បែរណាត្រូវក្រប់មួនក្នុងបានទេ ឬមួំ  
ក្នុងពេលធ្វើការដំបូងត្រូវមែនសហប្រព័ន្ធបុគ្គិការជាថាំបាត់ មិត្តសន្ន-  
ិទាហប់អាងក្សា គីជាអ្នករូមក្មោះឱ្យយ៉ាងពួកម្មយដើម្បីរោងលំដៅ  
ដំឡែង ។

Marcel Zone

— តុលាយណ៍ដំបូងក្នុងទេម្មហាត់ ពីរាជាប់ពិពាហ៍ តុលាយណ៍ដំណាន  
ដំបូងនៃរាជាប់ពិពាហ៍ពីបុគ្គិចចេញ ឬអើតុករបង្គុលប្រសាធារា ឬ

ប្រពន្ធឌ្ឋានមករា ដើម្បីពេលមានប្រយោជន៍សល់សង្គម

Germaine

= តួអិបណុនិភ័យការសង្គមទាមពាណិជ្ជកម្ម គឺជីវិចិត្ត ការពេការ៖ មួយ ដើម្បីគ្រប់គ្រងឯកទេនទៅក្នុងផែលធម្មា, ដើម្បី  
សម្រេចកិច្ចការជំងឺ ។

Jeans Cellet

= ក្នុងជីវិតីប្រពន្ធ បើគេពិនិត្យថ្មីកវានេចរិយាយមិ ពេយ៉ា  
មានប្រការបាតកប្រាស់ក្នុងករប្រើប្រាល់ ប្រការរួចរាល់ការសោរ ដើម្បី  
ក្នុងជីវិតីមេរក ជាទិសេសគឺទេនពេល ដើម្បីកុណា ដើម្បី  
ក្នុងជីវិតីប្រពន្ធដឹក្សាស្អាតា ។

H. Bénédiction



## ខ្សែពិនិត្យ

មានលក់ដី និងរាយ នូវសេវាដោយធម្មតា  
ត្រូវបានប្រគល់ ចិត្ត ចំណេះ យើងប្រើបានឡាចេក  
រួចនានុក្រោម ត្រូវ សង្កែល ភាពីនី ទិន្នន័យ  
ត្រូវបានប្រគល់ 23 - 24 ជូនអូបូឡូស្រី បាន់ខ្សោយត្រូវ  
ទូរស័ព្ទលេខ 012 923 933  
ស្ថិតិយាល័យ !